

**ធនាគារវប្បធិការស៊ី ចំកាត់**

(ចុះបញ្ជីពាណិជ្ជកម្មលេខ N. ០០០១០៥៩៣)

**របាយការណ៍ហិរញ្ញវត្ថុសង្ខេបចន្លោះពេល**

**សម្រាប់ដំណាច់ការិយបរិច្ឆេទ ៣ខែ និង ៦ខែ  
គិតត្រឹមថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២០**

**ធនាគារវឌ្ឍនៈអាស៊ី ចំកាត់**  
**របាយការណ៍ហិរញ្ញវត្ថុសង្ខេបចន្លោះពេល**  
**សម្រាប់ដំណាច់ការិយបរិច្ឆេទ ៣ខែ និង ៦ខែ គិតត្រឹមថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២០**

**មាតិកា**

	<b>ទំព័រ</b>
របាយការណ៍របស់ក្រុមប្រឹក្សាភិបាល	១
របាយការណ៍ស្តីពីការត្រួតពិនិត្យរបាយការណ៍ហិរញ្ញវត្ថុសង្ខេបចន្លោះពេល	២-៣
របាយការណ៍ស្ថានភាពហិរញ្ញវត្ថុសង្ខេបចន្លោះពេល	៤
របាយការណ៍ចំណេញ ឬ ខាត និងលទ្ធផលលម្អិតផ្សេងៗសង្ខេបចន្លោះពេល	៥-៦
របាយការណ៍បម្រែបម្រួលមូលធនសង្ខេបចន្លោះពេល	៧
របាយការណ៍លំហូរសាច់ប្រាក់សង្ខេបចន្លោះពេល	៨ - ៩
កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុសង្ខេបចន្លោះពេល	១០ - ៤៨

របាយការណ៍ហិរញ្ញវត្ថុសង្ខេបចន្លោះពេល មិនបានរាប់បញ្ចូល នូវកំណត់សម្គាល់ទាំងអស់ ដែលមានក្នុង របាយការណ៍ហិរញ្ញវត្ថុប្រចាំឆ្នាំនោះទេ។ ដូច្នេះហើយ ការអានរបាយការណ៍ហិរញ្ញវត្ថុសង្ខេបចន្លោះពេល គួរតែ មានការភ្ជាប់ជាមួយរបាយការណ៍ហិរញ្ញវត្ថុប្រចាំឆ្នាំសម្រាប់ដំណាច់ការិយបរិច្ឆេទថ្ងៃទី ៣១ ខែធ្នូ ឆ្នាំ២០១៩ និង សេចក្តីជូនដំណឹង ជាសាធារណៈរបស់ធនាគារវឌ្ឍនៈអាស៊ី ចំកាត់ អំឡុងពេលការិយបរិច្ឆេទចន្លោះពេលនេះ។

**របាយការណ៍របស់ក្រុមប្រឹក្សាភិបាល**

យោងទៅតាមមតិរបស់ក្រុមប្រឹក្សាភិបាល របាយការណ៍សង្ខេបចន្លោះពេល ដែលភ្ជាប់មកជាមួយ របស់ ធនាគារវឌ្ឍនៈអាស៊ី ចំកាត់ (ហៅកាត់ថា "ធនាគារ") បានបង្ហាញយ៉ាងត្រឹមត្រូវនូវគ្រប់ទិដ្ឋភាពជាសារវន្ត ទាំងអស់នូវស្ថានភាពហិរញ្ញវត្ថុ នាថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២០ ព្រមទាំងលទ្ធផលហិរញ្ញវត្ថុ សម្រាប់ដំណាច់ ការិយបរិច្ឆេទ ៣ខែ និង ៦ខែ និងលំហូរសាច់ប្រាក់សម្រាប់ដំណាច់ការិយបរិច្ឆេទ ៦ខែ ដោយអនុលោមទៅ តាមស្តង់ដាររបាយការណ៍ហិរញ្ញវត្ថុអន្តរជាតិនៃកម្ពុជា លេខ៣៤ របាយការណ៍ហិរញ្ញវត្ថុចន្លោះពេល។ គិត ត្រឹមកាលបរិច្ឆេទចេញបោះផ្សាយរបាយការណ៍នេះ ក្រុមប្រឹក្សាភិបាលជឿជាក់ថា ធនាគារ មានលទ្ធភាព គ្រប់គ្រាន់ក្នុងការទូទាត់បំណុលនៅពេលដល់កំណត់សង។

ចុះហត្ថលេខាក្នុងនាមក្រុមប្រឹក្សាភិបាល



លោក Madi Akmambet  
អភិបាលប្រតិបត្តិ

រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា  
ថ្ងៃទី១៤ ខែសីហា ឆ្នាំ ២០២០



## **របាយការណ៍ស្តីពីការត្រួតពិនិត្យរបាយការណ៍ហិរញ្ញវត្ថុសង្ខេបចន្លោះពេល**

ជូនចំពោះភាគទុនិក ធនាគារវឌ្ឍនៈអាស៊ី ចំកាត់

### **សេចក្តីផ្តើម**

យើងខ្ញុំ បានធ្វើការត្រួតពិនិត្យ របាយការណ៍ស្ថានភាពហិរញ្ញវត្ថុសង្ខេបចន្លោះពេលដែលបានភ្ជាប់មកជាមួយរបស់ ធនាគារវឌ្ឍនៈអាស៊ី ចំកាត់ (ហៅកាត់ថា “ធនាគារ”) គិតត្រឹមថ្ងៃទី៣០ ខែមិថុនា ឆ្នាំ ២០២០ រួមទាំង របាយការណ៍ ចំណេញប្រាក់ និង លទ្ធផលលម្អិតផ្សេងៗ សម្រាប់ដំណាច់ការិយបរិច្ឆេទ ៣ខែ និង ៦ខែ របាយការណ៍ បម្រែបម្រួលមូលធន និង របាយការណ៍លំហូរសាច់ប្រាក់សង្ខេបចន្លោះពេល សម្រាប់ដំណាច់ការិយបរិច្ឆេទ ៦ ខែ ព្រមទាំងសេចក្តីសង្ខេបគោលការណ៍គណនេយ្យសំខាន់ៗ និងកំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ សង្ខេបចន្លោះពេល។ គណៈគ្រប់គ្រងទទួលខុសត្រូវ ក្នុងការរៀបចំ និងការបង្ហាញរបាយការណ៍ហិរញ្ញវត្ថុសង្ខេប ចន្លោះពេល ដោយស្របទៅតាម ស្តង់ដារគណនេយ្យអន្តរជាតិនៃ កម្ពុជាលេខ៣៤ ស្តីពី “របាយការណ៍ហិរញ្ញវត្ថុ ចន្លោះពេល”។ ការទទួលខុសត្រូវរបស់យើងខ្ញុំ គឺធ្វើសេចក្តីសន្និដ្ឋានលើរបាយការណ៍ហិរញ្ញវត្ថុសង្ខេបចន្លោះ ពេល ដោយផ្អែកទៅលើការត្រួតពិនិត្យរបស់យើងខ្ញុំ។

### **វិសាលភាពនៃការត្រួតពិនិត្យ**

យើងខ្ញុំបានធ្វើការត្រួតពិនិត្យដោយអនុលោមទៅតាម ស្តង់ដារអន្តរជាតិ នៃកម្ពុជាសម្រាប់ ការត្រួតពិនិត្យលេខ ២៤១០ ស្តីពី ការត្រួតពិនិត្យលើព័ត៌មានហិរញ្ញវត្ថុចន្លោះពេលដែលអនុវត្តដោយសវនករឯករាជ្យរបស់ក្រុមហ៊ុន។ ការត្រួតពិនិត្យលើរបាយការណ៍ហិរញ្ញវត្ថុចន្លោះពេល រួមមានការចោទជាសំណួរជាពិសេសចំពោះបុគ្គលទទួល ខុសត្រូវផ្នែកហិរញ្ញវត្ថុ និង គណនេយ្យ និងការអនុវត្តនីតិវិធីវិភាគ និងនីតិវិធីត្រួតពិនិត្យផ្សេងៗទៀត។ ការត្រួត ពិនិត្យ មានវិសាលភាពតូចជាងការធ្វើសវនកម្មដែលអនុលោមទៅតាមស្តង់ដារអន្តរជាតិនៃកម្ពុជាស្តីពីសវនកម្ម។ ជាលទ្ធផលការត្រួតពិនិត្យនេះ មិនអាចធ្វើឱ្យយើងខ្ញុំផ្តល់នូវអំណះអំណាងថា យើងខ្ញុំបានស្វែងយល់អំពី បញ្ហាជាសារវន្តទាំងអស់ដូចការធ្វើសវនកម្មទេ។ ដូច្នេះយើងខ្ញុំមិនបញ្ចេញមតិយោបល់សវនកម្មទេ។

### **សេចក្តីសន្និដ្ឋាន**

យោងទៅតាមការត្រួតពិនិត្យរបស់យើងខ្ញុំ យើងខ្ញុំកត់សម្គាល់ឃើញថាមិនមានបញ្ហាណាមួយ ដែលធ្វើឱ្យយើងខ្ញុំ ជឿជាក់ថា របាយការណ៍ហិរញ្ញវត្ថុសង្ខេបចន្លោះពេល ដែលបានភ្ជាប់មកជាមួយ មិនបានបង្ហាញនូវគ្រប់ទិដ្ឋភាព ជាសារវន្តទាំងអស់ ដោយស្របទៅតាមស្តង់ដារគណនេយ្យអន្តរជាតិនៃកម្ពុជា លេខ ៣៤ ស្តីពី “របាយការណ៍ ហិរញ្ញវត្ថុចន្លោះពេល” នោះទេ។

Deloitte refers to one or more of Deloitte Touche Tohmatsu Limited, a UK private company limited by guarantee (“DTTL”), its network of member firms, and their related entities. DTTL and each of its member firms are legally separate and independent entities. DTTL (also referred to as “Deloitte Global”) does not provide services to clients. Please see www.deloitte.com/kh/about to learn more about our global network of member firms.

## បញ្ហាផ្សេងៗ

យើងខ្ញុំសូមទាញចំណាប់អារម្មណ៍ថា ធនាគារបានរៀបចំ និងបង្ហាញរបាយការណ៍ចំណេញ ឬ ខាត និងលទ្ធផលលម្អិតផ្សេងៗសង្ខេបចន្លោះពេលសម្រាប់ដំណាច់ការិយបរិច្ឆេទ ៣ខែ និង ៦ខែ គិតត្រឹមថ្ងៃទី ៣០ ខែមិថុនា ឆ្នាំ២០១៩ របាយការណ៍បម្រែបម្រួលមូលធន និង លំហូរសាច់ប្រាក់សង្ខេបចន្លោះពេល សម្រាប់ដំណាច់ការិយបរិច្ឆេទ ៦ខែ ក្នុងគោលបំណងដើម្បីធ្វើការប្រៀបធៀបតែប៉ុណ្ណោះ។ របាយការណ៍ទាំងនេះ រួមទាំងកំណត់សម្គាល់ដែលពាក់ព័ន្ធ មិនត្រូវបានធ្វើការត្រួតពិនិត្យ និងធ្វើសវនកម្មឡើយ។

តំណាងក្រុមហ៊ុន ឌីឡូយីធី (ខេមបូឌា) ខូអិលធីឌី



អ៊ឹង គឹមសុភ័ក្ត្រា  
នាយក

រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា  
ថ្ងៃទី ១៤ ខែសីហា ឆ្នាំ ២០២០

**ធនាគារវប្បធិការស៊ី ចំណាត់**

**របាយការណ៍ស្ថានភាពហិរញ្ញវត្ថុសង្ខេបបណ្តោះអាសន្ន**

**គិតត្រឹមថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២០**

	កំណត់ សម្គាល់	ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២០		ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៩	
		ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
<b>ទ្រព្យសកម្ម</b>					
សាច់ប្រាក់ក្នុងដៃ	៤	៣០៤.៤៧២.១៤០	១.២៤៦.២០៤.៤៦៩	២៥១.៧៥០.២០៥	១.០២៥.៨៨២.០៨៥
សមតុល្យនៅធនាគារជាតិនៃកម្ពុជា	៥	១.១៧៤.០០២.៨៤៧	៤.៨០៥.១៩៣.៦៥៣	១.១៥១.៦៥៤.២៣៩	៤.៦៩២.៩៩១.០២៤
សមតុល្យនៅធនាគារនានា	៦	២៦២.៤០៧.៧៥៤	១.០៧៤.០៣៤.៩៣៧	៩៣.៤១១.៦៨៩	៣៨០.៦៥២.៦៣៣
ឥណទានផ្តល់ដល់អតិថិជន	៧	៣.១១៩.០០៧.៩៨៩	១២.៧៦៦.០៩៩.៦៩៩	២.៧៥៨.០៧០.៩១៣	១១.២៣៩.១៣៨.៩៧០
មូលបត្រវិនិយោគ	៨	៣.៣៨៦.៥៥២	១៣.៨៦១.១៥៧	៣៣.២៨៥.៤៣៤	១៣៥.៦៣៨.១៤៤
ទ្រព្យសម្បត្តិ និងបរិក្ខារ	៩	៤៤.១៨២.៩១៨	១៨០.៨៤០.៦៨៣	៤០.៤៤៨.៧៥៨	១៦៤.៨២៨.៦៨៩
សិទ្ធិក្នុងការប្រើប្រាស់ទ្រព្យសកម្ម	១០	៣៤.៣៨៥.៨៥៧	១៤០.៧៤១.៣១៣	៣៤.៥៣៧.០៣១	១៤០.៧៣៨.៤០១
ទ្រព្យសកម្មអរូបី	១១	៧.៥៥៣.៦០៥	៣០.៩១៦.៩០៥	៧.១៧៤.៧៣៧	២៩.២៣៧.០៥៣
ទ្រព្យសកម្មពន្ធពន្យារ - សុទ្ធ	១២	២.៥៣៣.២៥២	១០.៣៦៨.៦០០	២.១៩១.៣៩១	៨.៩២៩.៩១៨
ទ្រព្យសកម្មផ្សេងៗ	១៣	២៤.០៣៩.៥៣២	៩៨.៣៩៣.៨០៤	២២.៣៦៣.៩៧២	៩១.១៣៣.១៨៥
<b>សរុបទ្រព្យសកម្ម</b>		<b>៤.៩៧៥.៩៧២.៤៤៦</b>	<b>២០.៣៦៦.៦៥៥.២២០</b>	<b>៤.៣៩៤.៨៨៨.៣៦៩</b>	<b>១៧.៩០៩.១៧០.១០២</b>
<b>បំណុល</b>					
ប្រាក់បញ្ញើរបស់អតិថិជន	១៤	៣.៨២២.៩០៥.៤២៥	១៥.៦៤៧.១៥១.៩០៥	៣.៣៩៥.៣៤៣.៤៤៩	១៣.៨៣៦.០២៤.៥៥៥
មូលបត្របំណុល	១៥	២០.៩៣៧.៣៧៩	៨៥.៦៩៦.៦៩២	២០.៩៣៩.៣៣៧	៨៥.៣២៧.៧៩៨
ប្រាក់កម្ចី	១៦	២៣៨.៨៤២.១៩៧	៩៧៧.៥៨១.១១២	២៧៩.៨៥៦.៤៥៨	១.១៤០.៤១៥.០៦៦
អនុបំណុល	១៧	១២៥.៣០២.៥៨២	៥១២.៨៦៣.៤៦៨	១២៨.០០០.០០០	៥២១.៦០០.០០០
បំណុលពន្ធលើប្រាក់ចំណេញ		១៧.៤៤៥.១៦៧	៧១.៤០៣.០៦៩	១២.២៣១.៤៥៣	៤៩.៨៤៣.១៧១
បំណុលភតិសន្យា	១៨	៣៥.៩១៥.៦៨៧	១៤៧.០០២.៩០៧	៣៦.៥១៣.៤០៧	១៤៨.៧៩២.១៣៤
បំណុលផ្សេងៗ	១៩	៣២.៦៨៩.៨៨៧	១៣៣.៧៩៩.៧០៦	២៥.៦២៤.១០៣	១០៤.៤១៨.២២០
<b>សរុបបំណុល</b>		<b>៤.២៩៤.០៣៨.៣២៤</b>	<b>១៧.៥៧៥.៤៩៨.៨៥៩</b>	<b>៣.៨៩៨.៥០៨.២០៧</b>	<b>១៥.៨៨៦.៤២០.៩៤៤</b>
<b>មូលធន</b>					
ដើមទុន		៣៣៥.០០០.០០០	១,៣៧១,១៥៥,០០០	២១៥.០០០.០០០	៨៧៦.១២៥.០០០
ទុនបម្រុងតាមបទបញ្ញត្តិ		៤០.២២៨.៦៤០	១៦៤.៦៥៥.៨២៤	៣៣.៦៦១.៧៧៨	១៣៧.១៧១.៧៤៤
ប្រាក់ចំណេញរក្សាទុក		៣០៦.៧០៥.៤៨២	១.២៤៩.៧៧២.១៩០	២៤៧.៧១៨.៣៨៤	៩៩៩.៣៤៣.៣១២
លម្អៀងពីការប្តូររូបិយប័ណ្ណ		-	៥.៥៧៣.៣៤៧	-	១០.១០៩.១០២
<b>សរុបមូលធន</b>		<b>៦៨១.៩៣៤.១២២</b>	<b>២.៧៩១.១៥៤.៣៦១</b>	<b>៤៩៦.៣៨០.១៦២</b>	<b>២.០២៣.៧៨៩.១៥៨</b>
<b>សរុបបំណុល និងមូលធន</b>		<b>៤.៩៧៥.៩៧២.៤៤៦</b>	<b>២០.៣៦៦.៦៥៥.២២០</b>	<b>៤.៣៩៤.៨៨៨.៣៦៩</b>	<b>១៧.៩០៩.១៧០.១០២</b>

កំណត់សម្គាល់ដូចមានភ្ជាប់ជាមួយយោងទៅទំព័រទី១០ ដល់ទី៤៨ គឺជាផ្នែកមួយនៃរបាយការណ៍ហិរញ្ញវត្ថុសង្ខេបបណ្តោះអាសន្ននេះ។

**ធនាគារវប្បធិការស៊ី ចំណាត់**

**របាយការណ៍ចំណេញ ឬ ខាត និងលទ្ធផលលម្អិតផ្សេងៗសង្ខេបបណ្តោះអាសន្ន  
សម្រាប់ដំណាច់ការិយបរិច្ឆេទ ៣ខែ គិតត្រឹមថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២០**

	កំណត់ សម្គាល់	ដំណាច់ការិយបរិច្ឆេទ៣ខែ ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២០		ដំណាច់ការិយបរិច្ឆេទ៣ខែ ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០១៩	
		ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
				(មិនបានត្រួតពិនិត្យ និងធ្វើសវនកម្ម)	
ចំណូលពីការប្រាក់	២០	៨១.៩៥៧.៣៥៧	៣៣៤.៩៥៩.៧១៨	៦២.៣២៦.៤៧២	២៥២.៥៤៦.៨៦៥
ចំណាយលើការប្រាក់	២០	(១៥.០៨១.៥២១)	(៦១.៦៣៨.១៧៦)	(១២.១៥៦.៨១៤)	(៤៩.២៥៩.៤១០)
<b>ចំណូលសុទ្ធពីការប្រាក់</b>		<b>៦៦.៨៧៥.៨៣៦</b>	<b>២៧៣.៣២១.៥៤២</b>	<b>៥០.១៦៩.៦៥៨</b>	<b>២០៣.២៨៧.៤៥៥</b>
ចំណូលពីកម្រៃជើងសារ	២១	៩.៧៦៧.៥៦០	៣៩.៩២០.០១៨	៨.៦៥៦.០២៤	៣៥.០៧៤.២០៩
ចំណាយលើកម្រៃជើងសារ	២១	(៣.២៧៥.៤០០)	(១៣.៣៨៦.៥៦០)	(៣.១៨១.០៤៥)	(១២.៨៨៩.៥៩៤)
<b>ចំណូលសុទ្ធពីកម្រៃជើងសារ</b>		<b>៦.៤៩២.១៦០</b>	<b>២៦.៥៣៣.៤៥៨</b>	<b>៥.៤៧៤.៩៧៩</b>	<b>២២.១៨៤.៦១៥</b>
ចំណូលប្រតិបត្តិការផ្សេងៗ	២២	៦២៥.៥៧០	២.៥៥៦.៧០៥	១៩៧.៧៩៩	៨០១.៤៨២
ចំណាយបុគ្គលិក	២៣	(១៧.៨៦៦.៥៦៧)	(៧៣.០២០.៦៥៩)	(១៤.៦៨២.៥៥២)	(៥៩.៤៩៣.៧០១)
ចំណាយប្រតិបត្តិការ	២៤	(៧.២២៥.៤៩១)	(២៩.៥៤២.៨៤៣)	(៥.០៩១.២៩៣)	(២០.៦២៩.៩១៩)
ចំណាយរំលស់	២៥	(៥.០៣៦.៣៤០)	(២០.៥៨៣.៥២២)	(៣.៥៣៧.១៩៨)	(១៤.៣៣២.៧២៦)
<b>ប្រាក់ចំណេញប្រតិបត្តិការ</b>		<b>៤៣.៨៦២.១៦៨</b>	<b>១៧៩.២៦៤.៦៨១</b>	<b>៣២.៥៣១.៣៩៣</b>	<b>១៣១.៨១៧.២០៦</b>
ការខាតបង់សុទ្ធរំពឹងទុកលើ ទ្រព្យសកម្មហិរញ្ញវត្ថុ	២៦	(២.៨២១.៨៦៥)	(១១.៥៣២.៩៦២)	(១.០៣៩.០៩០)	(៤.២១០.៣៩៣)
<b>ប្រាក់ចំណេញមុនដកពន្ធ</b>		<b>៤១.០៤០.៣០៣</b>	<b>១៦៧.៧៣១.៧១៩</b>	<b>៣១.៤៩២.៣០៣</b>	<b>១២៧.៦០៦.៨១៣</b>
ពន្ធលើប្រាក់ចំណេញ		(៩.០២៩.០០០)	(៣៦.៩០១.៥២៣)	(៦.៤៥៦.០០០)	(២៦.១១៩.១៩២)
<b>ប្រាក់ចំណេញក្នុងគ្រា</b>		<b>៣២.០១១.៣០៣</b>	<b>១៣០.៨៣០.១៩៦</b>	<b>២៥.០៣៦.៣០៣</b>	<b>១០១.៤៨៧.៦២១</b>
ចំណូលលម្អិតផ្សេងៗ		-	៦.៦១០.៦៨២	-	៨.៣៨៤.៣៣៤
<b>សរុបចំណូលលម្អិតក្នុងគ្រា</b>		<b>៣២.០១១.៣០៣</b>	<b>១៣៧.៤៤០.៨៧៨</b>	<b>២៥.០៣៦.៣០៣</b>	<b>១០៩.៨៧១.៩៥៥</b>
<b>ប្រាក់ចំណេញផ្ទាល់ របស់ម្ចាស់ហ៊ុន</b>		<b>៣២.០១១.៣០៣</b>	<b>១៣០.៨៣០.១៩៦</b>	<b>២៥.០៣៦.៣០៣</b>	<b>១០១.៤៨៧.៦២១</b>
<b>សរុបចំណូលលម្អិតផ្ទាល់ របស់ម្ចាស់ហ៊ុន</b>		<b>៣២.០១១.៣០៣</b>	<b>១៣៧.៤៤០.៨៧៨</b>	<b>២៥.០៣៦.៣០៣</b>	<b>១០៩.៨៧១.៩៥៥</b>

កំណត់សម្គាល់ដូចមានភ្ជាប់ជាមួយចាប់ពីទំព័រទី១០ ដល់ទី៤៨ គឺជាផ្នែកមួយនៃរបាយការណ៍ហិរញ្ញវត្ថុសង្ខេបបណ្តោះអាសន្ននេះ។

**ធនាគារវប្បធម៌ ភីអិលស៊ី បំភាន់**

**របាយការណ៍ចំណេញ ឬ ខាត និងលទ្ធផលលម្អិតផ្សេងៗសង្ខេបបណ្តោះអាសន្ន  
សម្រាប់ដំណាច់ការិយបរិច្ឆេទ ៦ខែ គិតត្រឹមថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២០**

	កំណត់ សម្គាល់	ដំណាច់ការិយបរិច្ឆេទ៦ខែ ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២០		ដំណាច់ការិយបរិច្ឆេទ៦ខែ ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០១៩	
		ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
				(មិនបានត្រួតពិនិត្យ និងធ្វើសវនកម្ម)	
ចំណូលពីការប្រាក់	២០	១៦១.៩៦៩.០៥៤	៦៦០.១៨៥.៨៦៤	១១៨.៧៥៧.០០១	៤៧៨.៤៧១.៩៥៧
ចំណាយលើការប្រាក់	២០	(២៨.៦៦៩.៦៦២)	(១១៦.៨៥៧.៥៤២)	(២៤.៩៣១.១៣៩)	(១០០.៤៤៧.៥៥៩)
<b>ចំណូលសុទ្ធពីការប្រាក់</b>		<b>១៣៣.២៩៩.៣៩២</b>	<b>៥៤៣.៣២៨.៣២២</b>	<b>៩៣.៨២៥.៨៦២</b>	<b>៣៧៨.០២៤.៣៩៨</b>
ចំណូលពីកម្រៃជើងសារ	២១	២១.៨៥៨.៣២៨	៨៩.០៩៤.៥៤៥	១៧.២២៩.៨៣៩	៦៩.៤១៩.០២២
ចំណាយលើកម្រៃជើងសារ	២១	(៧.៧១៤.៨៧៦)	(៣១.៤៤៥.៨៣៥)	(៦.១៨២.២៦២)	(២៤.៩០៨.៣៣៤)
<b>ចំណូលសុទ្ធពីកម្រៃជើងសារ</b>		<b>១៤.១៤៣.៤៥២</b>	<b>៥៧.៦៤៨.៧១០</b>	<b>១១.០៤៧.៥៧៧</b>	<b>៤៤.៥១០.៦៨៨</b>
ចំណូលប្រតិបត្តិការផ្សេងៗ	២២	១.៣៩៤.៦២៦	៥.៦៨៤.៤៩៦	៧៥៤.១៩២	៣.០៣៨.៦៤០
ចំណាយបុគ្គលិក	២៣	(៣៥.៩០៦.៧៤០)	(១៤៦.៣៥៥.៨៧២)	(២៤.៨៩២.៤៣៤)	(១០០.២៩១.៦១៧)
ចំណាយប្រតិបត្តិការ	២៤	(១៥.០៥៣.០៣៨)	(៦១.៣៥៦.១៨៣)	(៩.៨៨៨.២៦៧)	(៣៩.៨៣៩.៨២៨)
ចំណាយរំលស់	២៥	(៩.០៤៧.៩៣៨)	(៣៦.៨៧៩.៣៩៦)	(៦.៧៧៣.០៨១)	(២៧.២៨៨.៧៤៣)
<b>ប្រាក់ចំណេញប្រតិបត្តិការ</b>		<b>៨៤.៨២៩.៧៥៤</b>	<b>៣៦២.០៧០.០៧៧</b>	<b>៦៤.០៧៣.៨៤៩</b>	<b>២៥៨.១៥៣.៥៣៨</b>
ការខាតបង់សុទ្ធរំពឹងទុកលើ ទ្រព្យសកម្មហិរញ្ញវត្ថុ	២៦	(៤.៧៨៥.៧៩៤)	(១៩.៥០៦.៨៩៦)	(១.៨៧១.៨០៨)	(៧.៥៤១.៥១៤)
<b>ប្រាក់ចំណេញមុនពន្ធដក</b>		<b>៨០.០៤៣.៩៦០</b>	<b>៣៤២.៥៦៣.១៨១</b>	<b>៦២.២០២.០៤១</b>	<b>២៥០.៦១២.០២៤</b>
ពន្ធលើប្រាក់ចំណេញ		(១៨.៤៩០.០០០)	(៧៥.៣៦៥.២៤០)	(១២.៤១៩.០០០)	(៥០.០៣៦.១៥១)
<b>ប្រាក់ចំណេញក្នុងគ្រា</b>		<b>៦១.៥៥៣.៩៦០</b>	<b>២៦៧.១៩៧.៩៤១</b>	<b>៤៩.៧៨៣.០៤១</b>	<b>២០០.៥៧៥.៨៧៣</b>
ចំណូលលម្អិតផ្សេងៗ		-	៥.៥៧៣.៣៤៧	-	៨.២០៩.០២៥
<b>សរុបចំណូលលម្អិតក្នុងគ្រា</b>		<b>៦១.៥៥៣.៩៦០</b>	<b>២៧២.៧៧១.២៨៨</b>	<b>៤៩.៧៨៣.០៤១</b>	<b>២០៨.៧៨៤.៨៩៨</b>
<b>ប្រាក់ចំណេញផ្ទាល់ របស់ម្ចាស់ហ៊ុន</b>		<b>៦១.៥៥៣.៩៦០</b>	<b>២៦៧.១៩៧.៩៤១</b>	<b>៤៩.៧៨៣.០៤១</b>	<b>២០០.៥៧៥.៨៧៣</b>
<b>សរុបចំណូលលម្អិតផ្ទាល់ របស់ម្ចាស់ហ៊ុន</b>		<b>៦១.៥៥៣.៩៦០</b>	<b>២៧២.៧៧១.២៨៨</b>	<b>៤៩.៧៨៣.០៤១</b>	<b>២០៨.៧៨៤.៨៩៨</b>

កំណត់សម្គាល់ដូចមានភ្ជាប់ជាមួយចាប់ពីទំព័រទី១០ ដល់ទី៤៨ គឺជាផ្នែកមួយនៃរបាយការណ៍ហិរញ្ញវត្ថុសង្ខេបបណ្តោះអាសន្ននេះ។



**ធនាគារវប្បធានៈស៊ី បំភាន់**

**របាយការណ៍បម្រែបម្រួលមូលធនសង្ខេបបណ្តោះអាសន្ន**

**សម្រាប់ដំណាច់ការិយបរិច្ឆេទខែ គិតត្រឹមថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២០**

	ដើមទុន	ទុនបម្រុងតាមបទបញ្ញត្តិ	ប្រាក់ចំណេញរក្សាទុក	លម្អៀងពីការប្តូររូបិយប័ណ្ណ	សរុប
	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក
<b>សម្រាប់ដំណាច់ការិយបរិច្ឆេទខែគិតត្រឹមថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០១៩</b>					
(មិនបានត្រួតពិនិត្យ និងធ្វើសវនកម្ម)					
<b>ថ្ងៃទី១ ខែមករា ឆ្នាំ២០១៩</b>	១៦៥.០០០.០០០	២១.៣២១.៨៧៤	១៣២.៦៤៦.៩១២	-	៣១៨.៩៦៨.៧៨៦
ប្រាក់ចំណេញក្នុងគ្រា	-	-	៤៩.៧៨៣.០៤១	-	៤៩.៧៨៣.០៤១
	១៦៥.០០០.០០០	២១.៣២១.៨៧៤	១៨២.៤២៩.៩៥៣	-	៣៦៨.៧៥១.៨២៧
ការផ្ទេរពីប្រាក់ចំណេញរក្សាទុកទៅទុនបម្រុងតាមបទបញ្ញត្តិ	-	៦.២៤២.៥២៤	(៦.២៤២.៥២៤)	-	-
<b>ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០១៩</b>	១៦៥.០០០.០០០	២៧.៥៦៤.៣៩៨	១៧៦.១៨៧.៤២៩	-	៣៦៨.៧៥១.៨២៧
<b>សមមូលជាពាន់រៀល</b>	៦៧០.៨៩០.០០០	១១២.០៧៦.៨៤១	៧០៨.១៦៩.០៦២	៨.២០៩.០២៥	១.៤៩៩.៣៤៤.៩២៨
<b>សម្រាប់ដំណាច់ការិយបរិច្ឆេទខែគិតត្រឹមថ្ងៃទី៣០ ខែមិថុនា ឆ្នាំ ២០២០</b>					
<b>ថ្ងៃទី១ ខែមករា ឆ្នាំ២០២០</b>	២១៥.០០០.០០០	៣៣.៦៦១.៧៧៨	២៤៧.៧១៨.៣៨៤	-	៤៩៦.៣៨០.១៦២
ការបោះផ្សាយដើមទុនបន្ថែម	១២០.០០០.០០០	-	-	-	១២០.០០០.០០០
ប្រាក់ចំណេញក្នុងគ្រា	-	-	៦៥.៥៥៣.៩៦០	-	៦៥.៥៥៣.៩៦០
	៣៣៥.០០០.០០០	៣៣.៦៦១.៧៧៨	៣១៣.២៧២.៣៤៤	-	៦៧២.៩៣៥.១២២
ការផ្ទេរពីប្រាក់ចំណេញរក្សាទុកទៅទុនបម្រុងតាមបទបញ្ញត្តិ	-	៦.៥៦៦.៨៦២	(៦.៥៦៦.៨៦២)	-	-
<b>ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២០</b>	៣៣៥.០០០.០០០	៤០.២២៨.៦៤០	៣០៦.៧០៥.៤៨២	-	៦៨១.៩៣៤.១២២
<b>សមមូលជាពាន់រៀល</b>	១.៣៧១.១៥៥.០០០	១៦៤.៦៥៥.៨២៤	១.២៤៩.៧៧២.១៩០	៥.៥៧៣.៣៤៧	២.៧៩១.១៥៦.៣៦១

កំណត់សម្គាល់ដូចមានភ្ជាប់ជាមួយចាប់ពីទំព័រទី១០ ដល់ទី៤៨ គឺជាផ្នែកមួយនៃរបាយការណ៍ហិរញ្ញវត្ថុសង្ខេបបណ្តោះអាសន្ននេះ។

**ធនាគារវប្បធានៈស៊ី ប័ណ្ណ**

**របាយការណ៍លំហូរសាច់ប្រាក់សង្ខេបបណ្តោះអាសន្ន  
សម្រាប់ដំណាច់ការិយបរិច្ឆេទខែ គិតត្រឹមថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២០**

កំណត់ សម្គាល់	ដំណាច់ការិយបរិច្ឆេទខែ ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២០		ដំណាច់ការិយបរិច្ឆេទខែ ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០១៩	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
(មិនបានត្រួតពិនិត្យ និងធ្វើសវនកម្ម)				
<b>លំហូរសាច់ប្រាក់ពីសកម្មភាពប្រតិបត្តិការ</b>				
ប្រាក់ចំណេញមុនបង់ពន្ធនិយ័តភាព៖				
ចំណាយរំលស់	២៥	៩.០៤៧.៩៣៨	៦៧.៧៧៣.០៨១	២៧.២៨៨.៧៤៣
ការខាតបង់សុទ្ធរំពឹងទុកលើទ្រព្យសកម្មហិរញ្ញវត្ថុ (ចំណេញ)ខាតពីការលក់ទ្រព្យសម្បត្តិ និងបរិក្ខារ	២៦	៤.៧៨៥.៧៩៤	១៩.៥០៦.៨៩៦	៧.៥៤១.៥១៤
ចំណូលសុទ្ធពីការប្រាក់	២០	(១៣៣.២៩៩.៣៩២)	(៩៣.៨២៥.៨៦២)	(៣៧៨.០២៤.៣៩៨)
		(៣៥.៤៤៤.១៣០)	(១៤៤.៨២០.២៧៤)	(៩២.៥៨១.៩២៨)
<b>បម្រែបម្រួល៖</b>				
សមតុល្យនៅធនាគារជាតិនៃកម្ពុជា		៥៨.៨៦២.៩៨២	២៣៩.៩២៥.៥១៥	(១.៥៨៩.៦៦៥.៤១៩)
សមតុល្យនៅធនាគារនានា		(១៤.៨១៣.៥៦៤)	(៦០.៣៨០.០៨៧)	(៥.៥៤៣.២៥៦)
ឥណទានផ្តល់ដល់អតិថិជន		(៣៦២.៦៨៥.៦៨៨)	(១.៤៧៨.៣០៦.៨៦៤)	(៤០៧.៨៥៥.៣៧៧)
ទ្រព្យសកម្មផ្សេងៗ		(៤.៣៥៥.១០៦)	(១៧.៧៥១.៤១២)	(៣.០៦៨.១៣៣)
ប្រាក់បញ្ញើរបស់អតិថិជន		៤២៧.៨៧១.៦៤៩	១.៧៤៤.០០៤.៨៤១	៧៥៣.៨៥៣.២៦១
បំណុលផ្សេងៗ		៧.០៥២.៦៤២	២៨.៧៤៦.៥៦៩	២៧៣.៧៣៤
<b>សាច់ប្រាក់ទទួលបាន/ (ប្រើប្រាស់) ក្នុងប្រតិបត្តិការ</b>		<u>៧៦.៤៨៨.៧៨៥</u>	<u>៣១១.៧៦៨.២៨៨</u>	<u>(៧៩.៨៧៤.៤៨១)</u>
ការប្រាក់បានទទួល		១៥៩.៩៧០.៣៨៩	៦៥២.០៣៩.៣០៦	១១៦.៤១៦.៤៧០
ការប្រាក់បានបង់		(២៨.៥១២.៧២១)	(១១៦.២១៧.៨៥១)	(២២.២៥២.២៩៦)
ពន្ធលើប្រាក់ចំណេញបានបង់		(១២.០៩១.៣៧៤)	(៤៩.២៨៤.៤៤០)	(១៧.៩៧៣.៦៧១)
<b>សាច់ប្រាក់សុទ្ធបានពី/ប្រើប្រាស់ក្នុងសកម្មភាពប្រតិបត្តិការ</b>		<u>១៥៥.៨៥៥.០៧៩</u>	<u>៧៩៨.៣០៥.៣០៣</u>	<u>(១៤.៨៤២.៧៧៧)</u>

**ធនាគារវប្បធានៈអេស៊ី ចំណាត់**

**របាយការណ៍លំហូរសាច់ប្រាក់សង្ខេបបណ្តោះអាសន្ន (ត)**

**សម្រាប់ដំណាច់ការិយបរិច្ឆេទ៦ខែ គិតត្រឹមថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២០**

កំណត់ សម្គាល់	ដំណាច់ការិយបរិច្ឆេទ៦ខែ ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២០		ដំណាច់ការិយបរិច្ឆេទ៦ខែ ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០១៩	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
			(មិនបានត្រួតពិនិត្យ និងធ្វើសវនកម្ម)	
<b>លំហូរសាច់ប្រាក់ពីសកម្មភាពវិនិយោគ</b>				
ការទិញមូលបត្រវិនិយោគ	-	-	(១៦០.១១៨.៤៦៤)	(៦៤៥.១១៧.២៩១)
សាច់ប្រាក់បានពីការលក់ មូលបត្រវិនិយោគ	២៩.៧៨៦.៨៩៥	១២១.៤១១.៣៨៤	១១២.៣៦៨.២៨៨	៤៥២.៧៣១.៨៣២
ការទិញទ្រព្យសម្បត្តិ និងបរិក្ខារ	(៩.៣៨២.៥៨៥)	(៣៨.២៤៣.៤១៦)	(៦.៩៥៣.៤៣២)	(២៨.០១៥.៣៧៨)
ការទិញទ្រព្យសកម្មអរូបី	(៩២៤.០៣២)	(៣.៧៦៦.៣៥៤)	(៣.៨៧៦.៨៥៨)	(១៥.៦១៩.៨៦១)
សាច់ប្រាក់បានពីការលក់ទ្រព្យ សម្បត្តិ និងបរិក្ខារ	២២.៨៨២	៩៣.២៦៧	១.៧៥៥	៧.០៧១
<b>សាច់ប្រាក់សុទ្ធបានពី/ (ប្រើប្រាស់ក្នុង) សកម្មភាពវិនិយោគ</b>	<b>១៩.៥០៣.១៦០</b>	<b>៧៩.៤៩៨.៨៨១</b>	<b>(៥៤.៥៧៨.៧១១)</b>	<b>(២៣៦.០១៣.៦២៧)</b>
<b>លំហូរសាច់ប្រាក់ពីសកម្មភាពហិរញ្ញប្បទាន</b>				
ការបោះផ្សាយដើមទុនបន្ថែម	១២០.០០០.០០០	៤៨៩.១២០.០០០	-	-
សាច់ប្រាក់បានពីប្រាក់កម្ចី	៣៦២.២៧២.១៧០	១.៤៧៦.៦២១.៣៦៥	១៩១.០៦៥.៥៥៧	៧៦៩.៨០៣.១២៩
ការទូទាត់សងប្រាក់កម្ចី	(៤០៣.០១៣.៧៥៥)	(១.៦៤២.៦៨៤.០៦៥)	(៩៨.៦៦៧.៦២៥)	(៣៩៧.៥៣១.៨៦១)
ការទូទាត់សងអនុបំណុល	(២.៧០០.០០០)	(១១.០០៥.២០០)	(១.៥០០.០០០)	(៦.០៤៣.៥០០)
ការទូទាត់សងប្រាក់ដើមភតិសន្យា	(២.៨៧៨.២៨៥)	(១១.៧៣១.៨៩០)	(២.៩៦៤.៥២៨)	(១១.៩៤៤.០៨៣)
<b>សាច់ប្រាក់សុទ្ធបានពីសកម្មភាព ហិរញ្ញប្បទាន</b>	<b>៧៣.៦៨០.១៣០</b>	<b>៣០០.៣២០.២១០</b>	<b>៨៧.៩៣៣.៤០៤</b>	<b>៣៥៥.២៨៣.៦៨៥</b>
ការកើនឡើងសុទ្ធនូវសាច់ប្រាក់ និងសាច់ប្រាក់សមមូល	២៨៩.០៣៨.៣៦៩	១.១៧៨.១២០.៣៩៤	២៥.៦៧០.៧១៥	១០៣.៤២៧.៣១១
សាច់ប្រាក់ និងសាច់ប្រាក់សម មូលនាដើមគ្រា	៥៥៤.៥៤០.១៦៤	២.២៥៩.៧៥១.១៦៨	៤៤១.៧៥៧.៤១១	១.៧៧៤.៩៨១.២៧៧
លម្អៀងពីការប្តូររូបិយប័ណ្ណ	-	១៤.៨៩៥.៣៧៤	-	២២.១៥៤.១៧២
<b>សាច់ប្រាក់ និងសាច់ប្រាក់ សមមូលនាចុងគ្រា</b>	<b>២៧ ៨៤៣.៥៧៨.៥៣៣</b>	<b>៣.៤៥២.៧៦៦.៩៣៦</b>	<b>៤៦៧.៤២៨.១២៦</b>	<b>១.៩០០.៥៦២.៧២០</b>

កំណត់សម្គាល់ដូចមានភ្ជាប់ជាមួយចាប់ពីទំព័រទី១០ ដល់ទី៤៨ គឺជាផ្នែកមួយនៃរបាយការណ៍ហិរញ្ញវត្ថុបណ្តោះអាសន្ននេះ។

**ធនាគារវឌ្ឍនៈអាស៊ី ចំកាត់**

**កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុសង្ខេបចន្លោះពេល  
សម្រាប់ដំណាច់ការិយបរិច្ឆេទ ៣ខែ និង៦ខែ គិតត្រឹមថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២០**

**១ អំពីធនាគារ**

ធនាគារវឌ្ឍនៈអាស៊ី ចំកាត់ ហៅកាត់ថា (“ធនាគារ”) បានចុះបញ្ជីនៅកម្ពុជានៅថ្ងៃទី ២៥ ខែតុលា ឆ្នាំ ១៩៩៦ ជាមួយក្រសួងពាណិជ្ជកម្មក្រោមការចុះបញ្ជីលេខ Co. ៣២២/៩៧E (លេខចុះបញ្ជីថ្មី ០០០១០៥៩៣) និង បានចាប់ផ្តើមធ្វើប្រតិបត្តិការអាជីវកម្ម នៅថ្ងៃទី ២៥ ខែតុលា ឆ្នាំ ១៩៩៦ ។ នៅថ្ងៃទី ២៨ ខែវិច្ឆិកា ឆ្នាំ ២០០៦ ធនាគារជាតិនៃកម្ពុជា (“NBC”) បានផ្តល់អាជ្ញាប័ណ្ណអចិន្ត្រៃយ៍លេខ ១៤ ដល់ធនាគារ ។

សកម្មភាពចម្បង របស់ធនាគារ គឺផ្តល់សេវាកម្មធនាគារ និងសេវាកម្មហិរញ្ញវត្ថុ ដែលពាក់ព័ន្ធនៅក្នុងព្រះរាជាណាចក្រកម្ពុជា។ ពុំមានការផ្លាស់ប្តូរជាសារវន្តទៅលើសកម្មភាពចម្បងរបស់ធនាគារ នៅក្នុងការិយបរិច្ឆេទនេះទេ។

ការិយាល័យចុះបញ្ជីរបស់ធនាគារមានទីតាំងស្ថិតនៅ អាគារលេខ ១៤១ ១៤៦ ១៤៨ និង១៤៨ អា បេ សេ ដេ មហាវិថី ព្រះសីហនុ និង លេខ ១៥ និង ១៥៣ អា បេ សេ ផ្លូវលេខ២៧៨ ភូមិទី៤ សង្កាត់ បឹងកេងកងទី១ ខណ្ឌ បឹងកេងកង រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា ។

របាយការណ៍ហិរញ្ញវត្ថុសង្ខេបចន្លោះពេល ត្រូវបានអនុម័តឲ្យចេញផ្សាយដោយក្រុមប្រឹក្សាភិបាលនៅ ថ្ងៃទី១២ ខែសីហា ឆ្នាំ២០២០ ។

**២. មូលដ្ឋាននៃការរៀបចំ**

**២.១ របាយការណ៍អនុលោមភាព**

របាយការណ៍សង្ខេបចន្លោះពេល ត្រូវបានរៀបចំឡើង ដោយអនុលោមតាម ស្តង់ដារគណនេយ្យអន្តរជាតិនៃកម្ពុជា លេខ ៣៤ ស្តីពី “របាយការណ៍ហិរញ្ញវត្ថុចន្លោះពេល”។

របាយការណ៍ហិរញ្ញវត្ថុសង្ខេបចន្លោះពេល មិនបានរាប់បញ្ចូល នូវកំណត់សម្គាល់ទាំងអស់ ដែលមានក្នុងរបាយការណ៍ហិរញ្ញវត្ថុប្រចាំឆ្នាំនោះទេ។ ដូច្នេះហើយការអានរបាយការណ៍ហិរញ្ញវត្ថុចន្លោះពេល គួរតែមានការភ្ជាប់ជាមួយរបាយការណ៍ហិរញ្ញវត្ថុប្រចាំឆ្នាំសម្រាប់ដំណាច់ការិយបរិច្ឆេទថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៩ និងសេចក្តីជូនដំណឹងជាសាធារណៈរបស់ធនាគារវឌ្ឍនៈអាស៊ី ចំកាត់ នៅអំឡុងពេលការិយបរិច្ឆេទចន្លោះពេលនេះ។ លទ្ធផលសម្រាប់ដំណាច់ការិយបរិច្ឆេទ ៣ខែ និង៦ខែគិតត្រឹមថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២០ មិនមែនជាសូចនាករនៃលទ្ធផលដែលអាចរំពឹងទុកសម្រាប់ ដំណាច់ការិយបរិច្ឆេទប្រចាំឆ្នាំគិតត្រឹម ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០នោះទេ។

**២.២ ការវិនិច្ឆ័យគណនេយ្យ សំខាន់ៗ និងប្រភពចម្បង នៃការប៉ាន់ស្មានភាពមិនប្រាកដ**

ការរៀបចំរបាយការណ៍ហិរញ្ញវត្ថុសង្ខេបចន្លោះពេល តម្រូវឱ្យគណៈគ្រប់គ្រងធ្វើការវិនិច្ឆ័យ ការប៉ាន់ស្មាន និងការសន្មត ដែលមានផលប៉ះពាល់ដល់ការអនុវត្តនូវគោលនយោបាយគណនេយ្យ និងសមតុល្យទ្រព្យសកម្មបំណុល ចំណូល និងចំណាយ ដែលបានរាយការណ៍។ លទ្ធផលជាក់ស្តែងអាចខុសពីការប៉ាន់ស្មានទាំងនោះ។

**ធនាគារវិជ្ជាជីវៈកម្ពុជា ភ្នំពេញ**

**កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុសង្ខេបចន្លោះពេល**

**សម្រាប់ដំណាច់ការិយបរិច្ឆេទ ៣ខែ និង៦ខែ គិតត្រឹមថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២០**

**២. មូលដ្ឋាននៃការរៀបចំ (ត)**

**២.២ ការវិនិច្ឆ័យគណនេយ្យ សំខាន់ៗ និងប្រភពចម្បង នៃការប៉ាន់ស្មានភាពមិនប្រាកដ (ត)**

នៅក្នុងការរៀបចំឡើងនៃរបាយការណ៍ហិរញ្ញវត្ថុសង្ខេបចន្លោះពេល ការវិនិច្ឆ័យសំខាន់ៗ ដែលត្រូវបានធ្វើដោយគណៈគ្រប់គ្រងក្នុងការអនុវត្តនូវគោលនយោបាយ គណនេយ្យ និង ប្រភពចម្បងនៃការប៉ាន់ស្មានភាពមិនប្រាកដ គឺដូចនឹងអ្វីដែលបានអនុវត្តនៅក្នុងរបាយការណ៍ហិរញ្ញវត្ថុប្រចាំឆ្នាំគិតត្រឹម ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៩ ដែរលើកលែងតែចំណុចដែលបានបង្ហាញនៅក្នុងកំណត់សម្គាល់ទី៣២។

**២.៣ ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ**

គោលដៅ និងគោលនយោបាយរបស់ធនាគារក្នុងការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ គឺដូចនឹងអ្វីដែលបានបង្ហាញនៅក្នុង របាយការណ៍ហិរញ្ញវត្ថុប្រចាំឆ្នាំគិតត្រឹមថ្ងៃទី ៣១ ខែធ្នូ ឆ្នាំ២០១៩ លើកលែងតែចំណុចដែលបានបង្ហាញនៅក្នុងកំណត់សម្គាល់ទី៣២។

**២.៤ ការបង្ហាញជារូបិយប័ណ្ណប្រាក់រៀល**

អនុលោមតាមច្បាប់ស្តីពី គណនេយ្យនិងសវនកម្ម ចុះថ្ងៃទី១១ ខែមេសា ឆ្នាំ២០១៦ ការកត់ត្រាប្តូរពីប្រាក់ដុល្លារ អាមេរិកទៅជាប្រាក់រៀលដែលបានបង្ហាញក្នុងរបាយការណ៍ហិរញ្ញវត្ថុសង្ខេបចន្លោះពេល ដោយប្រើប្រាស់អត្រាចុងការិយបរិច្ឆេទ និងអត្រាមធ្យមសម្រាប់ការិយបរិច្ឆេទ ដូចដែលបានប្រកាសដោយធនាគារជាតិនៃកម្ពុជា។

ទ្រព្យសកម្ម និងបំណុលនៅក្នុងរបាយការណ៍ស្ថានភាពហិរញ្ញវត្ថុនីមួយៗដែលបានបង្ហាញ ត្រូវបានប្តូរតាម អត្រាចុងការិយបរិច្ឆេទនៃរបាយការណ៍ ដោយឡែកខ្លះចំណូល និងចំណាយ នៅក្នុងរបាយការណ៍ ចំណេញ ឬ ខាត និងលទ្ធផលលម្អិតផ្សេងៗ និងខ្លះនៅក្នុងលំហូរសាច់ប្រាក់ ត្រូវបានប្តូរទៅជាប្រាក់រៀលដោយប្រើប្រាស់អត្រាមធ្យមសម្រាប់ការិយបរិច្ឆេទ។ លទ្ធផលនៃភាពលម្អៀងដែលកើតឡើងពីការប្តូររូបិយប័ណ្ណ ត្រូវបានកត់ត្រាក្នុងចំណូលលម្អិតផ្សេងៗ។

របាយការណ៍ហិរញ្ញវត្ថុសង្ខេបចន្លោះពេលដែលបានបង្ហាញជាប្រាក់រៀល ត្រូវបានធ្វើឡើងដោយផ្អែកលើអត្រាប្តូរប្រាក់ក្នុងមួយដុល្លារអាមេរិកដូចខាងក្រោម៖

	<u>អត្រាចុងការិយបរិច្ឆេទ</u>	<u>អត្រាមធ្យម ៦ ខែ</u>	<u>អត្រាមធ្យម ៣ ខែ</u>
ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២០	៤.០៩៣	៤.០៧៦	៤.០៨៧
ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៩	៤.០៧៥	មិនប្រើប្រាស់	មិនប្រើប្រាស់
ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០១៩	៤.០៦៦	៤.០២៩	៤.០៥២

**ធនាគារវិជ្ជាជីវៈអាស៊ី បំប៉ន**

**កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុសង្ខេបបណ្តោះអាសន្ន  
សម្រាប់ដំណាច់ការិយបរិច្ឆេទ ៣ខែ និង៦ខែ គិតត្រឹមថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២០**

**៣. គោលនយោបាយគណនេយ្យសំខាន់ៗ**

គោលនយោបាយគណនេយ្យត្រូវបានអនុវត្ត ដោយមានសង្គតិភាព ដូចរបាយការណ៍ហិរញ្ញវត្ថុ សម្រាប់ដំណាច់  
ការិយបរិច្ឆេទ ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៩ លើកលែងតែ ចំណុចដែលបានបង្ហាញនៅក្នុងកំណត់សម្គាល់ទី ៣២ និង  
ការអនុវត្តស្តង់ដារថ្មី និងស្តង់ដារដែលត្រូវបានធ្វើវិសោធនកម្មដូចខាងក្រោម។

**៣.១ ស្តង់ដារថ្មីនិងស្តង់ដារដែលត្រូវបានធ្វើវិសោធនកម្ម និង ការបកស្រាយដែលមានសុពលភាពនៅក្នុងការិយបរិច្ឆេទ  
នេះ:**

ការធ្វើវិសោធនកម្មទៅលើ CIFRS ៣	<i>និយមន័យនៃអាជីវកម្ម</i>
ការធ្វើវិសោធនកម្មទៅលើ CIAS ១ និង CIAS ៨	<i>និយមន័យនៃភាពជាសារវន្ត</i>
ក្របខ័ណ្ឌទស្សនទាន	<i>ការធ្វើវិសោធនកម្មទៅលើ ឯកសារយោង នៃក្របខ័ណ្ឌ ទស្សនទានក្នុងស្តង់ដារ CIFRSs</i>
ការធ្វើវិសោធនកម្មទៅលើ CIFRS ១៦	<i>សម្បទានការជួលដែលទាក់ទងនឹងកូវីដ-១៩</i>

ធនាគារមិនចាំបាច់កែប្រែគោលនយោបាយគណនេយ្យ ឬកែតម្រូវត្រួតលប់ក្រោយដោយសារតែការអនុម័តស្តង់ដារ  
ទាំងនេះឡើយ។

**ធនាគារវិស័យអន្តរជាតិ បំណាច់**

**កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុសង្ខេបបណ្តោះអាសន្ន  
សម្រាប់ដំណាច់ការិយបរិច្ឆេទ ៣ខែ និង៦ខែ គិតត្រឹមថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២០**

**៣. គោលនយោបាយគណនេយ្យសំខាន់ៗ (ត)**

**៣.២ ស្តង់ដារថ្មីនិងកែប្រែដែលបានចេញផ្សាយតែពុំទាន់មានសុពលភាព**

CIFRS ១៧	កិច្ចសន្យាធានារ៉ាប់រង
CIFRS ១០ និង CIAS ២៨ (ការធ្វើវិសោធនកម្ម)	ការលក់ ឬការធ្វើវិភាគទាននៃទ្រព្យសកម្មរវាងអ្នកវិនិយោគ និង ញាតិសម្ព័ន្ធ ឬ ក្រុមហ៊ុនរួមទុន
ការធ្វើវិសោធនកម្មទៅលើ CIAS ១	បទបង្ហាញនៃរបាយការណ៍ហិរញ្ញវត្ថុ
ការធ្វើវិសោធនកម្មទៅលើ CIAS ៣៧	សំវិធានធន បំណុលយថាភាព និង ទ្រព្យសកម្មយថាភាព
ការធ្វើវិសោធនកម្មបន្ថែមទៀតទៅលើ CIFRS ៣	ការរួមបញ្ចូលនៃអាជីវកម្ម
ការធ្វើវិសោធនកម្មទៅលើ CIAS ១៦	ទ្រព្យសម្បត្តិ និងបរិក្ខារ - ប្រាក់កម្រៃទទួលបានមុនពេល ការដាក់ប្រើប្រាស់
ការកែលម្អប្រចាំឆ្នាំទៅលើ ស្តង់ដារ CIFRS ២០១៨-២០២០	- ការធ្វើវិសោធនកម្មទៅលើ CIFRS ១ ការអនុវត្តជាលើក ដំបូងនៃស្តង់ដារ CIFRS - ការធ្វើវិសោធនកម្មទៅលើ CIFRS ៩ ឧបករណ៍ហិរញ្ញវត្ថុ - ការធ្វើវិសោធនកម្មទៅលើឧទាហរណ៍លើ CIFRS ១៦ - ការធ្វើវិសោធនកម្មទៅលើ CIAS ៤១ កសិកម្ម

ធនាគារកំណត់ថា នឹងពុំមាននិយ័តភាពជាសារវន្តនោះឡើយ ចំពោះការអនុវត្តជាលើកដំបូង នូវការធ្វើ វិសោធនកម្មទៅលើ CIAS ១, CIAS ៣៧, CIAS ១៦, CIFRS ១, CIFRS ៩, និង CIFRS ១៦។ CIFRS ១៧, CIFRS ១០, CIFRS ៣, CIAS ៤១ និង CIAS ២៨ គឺមិនមានភាពទាក់ទងនឹងធនាគារនោះទេ។

**ធនាគារវិជ្ជាជីវៈស៊ី ប៊ី កាត់**

**កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុសង្ខេបបណ្តោះអាសន្ន  
សម្រាប់ដំណាច់ការិយបរិច្ឆេទ ៣ខែ និង៦ខែ គិតត្រឹមថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២០**

**៤. សាច់ប្រាក់ក្នុងដៃ**

	ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២០		ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៩	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
សាច់ប្រាក់ក្នុងដៃ	២៩០.២២៩.០៣៣	១.១៨៧.៩០៧.៤៣២	២៣៧.៥៩២.៨៦២	៩៦៨.១៩០.៩១៣
សាច់ប្រាក់កំពុងប្រមូល	១៤.២៤៣.១០៧	៥៨.២៩៧.០៣៧	១៤.១៥៧.៣៤៣	៥៧.៦៩១.១៧២
	<u>៣០៤.៤៧២.១៤០</u>	<u>១.២៤៦.២០៤.៤៦៩</u>	<u>២៥១.៧៥០.២០៥</u>	<u>១.០២៥.៨៨២.០៨៥</u>

**៥. សមតុល្យនៃធនាគារជាតិនៃកម្ពុជា**

	ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២០		ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៩	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
ប្រាក់តម្កល់ធានាលើដើមទុន (ក)	៣៣.៥៧៧.០៦២	១៣៧.៤៣០.៩១៥	២១.៥៥៣.៧៧០	៨៧.៨៣១.៦១៣
ទុនបម្រុងកាតព្វកិច្ច (ខ)	២៦០.១២០.៩៥៨	១.០៦៤.៦៧៥.០៨១	៤១៣.៩៩១.៩៥៥	១.៦៨៧.០១៧.១៧៦
គណនីចរន្ត	១២៤.៧០៤.៨៩១	៥១០.៤១៧.១១៩	២៣៥.៦៩១.៨៨៦	៩៦០.៤៤៤.៤៣៥
មូលបត្រអាចជួញដូរបាន (NCD)	៧៥៥.៥៩៩.៩៣៦	៣.០៩២.៦៧០.៥៣៨	៤៨០.៤១៦.៦៣៨	១.៩៥៧.៦៩៧.៨០០
	<u>១.១៧៤.០០២.៨៤៧</u>	<u>៤.៨០៥.១៩៣.៦៥៣</u>	<u>១.១៤១.៦៥៤.២៣៩</u>	<u>៤.៦៩២.៩៩១.០២៤</u>

**(ក) ប្រាក់តម្កល់ធានាលើដើមទុន**

ដោយអនុលោមទៅតាមប្រកាស របស់ធនាគារជាតិនៃកម្ពុជា លេខ៧៧-០១-១៣៦ ចុះថ្ងៃទី១៥ ខែតុលា ឆ្នាំ២០០១ ធនាគារចាំបាច់ត្រូវរក្សាប្រាក់បញ្ញើតាមច្បាប់ឲ្យបាន ១០% នៃដើមទុនសរុបរបស់ខ្លួន ។ ប្រាក់តម្កល់នេះមិនអាចប្រើប្រាស់បានក្នុងប្រតិបត្តិការប្រចាំថ្ងៃនោះទេ និង ត្រូវបង្វិលឲ្យធនាគារវិញ នៅពេលដែលធនាគារស្ម័គ្រចិត្តបញ្ចប់អាជីវកម្មរបស់ខ្លួន ។

ក្នុងការិយបរិច្ឆេទនេះ ធនាគារទទួលបានការប្រាក់អត្រាពី ០.៤៧% ទៅ ០.៤៨% ក្នុងមួយឆ្នាំ (២០១៩៖ ០.៥៤% ទៅ ០.៧២% ក្នុងមួយឆ្នាំ)។

**(ខ) ប្រាក់បម្រុងកាតព្វកិច្ច**

ប្រាក់បម្រុងកាតព្វកិច្ច គឺជាប្រាក់បម្រុងដែលប្រែប្រួលតាមកម្រិតនៃប្រាក់បញ្ញើរបស់អតិថិជន។ វាត្រូវបានរក្សាទុកដោយគោរពតាមប្រកាសរបស់ធនាគារជាតិនៃកម្ពុជា លេខ ៧៧-០២០-២៣០ ចុះថ្ងៃទី ១៨ ខែមីនា ឆ្នាំ ២០២០ ដែលត្រូវបានគណនាតាមអត្រា ៧% នៃប្រាក់បញ្ញើរបស់អតិថិជនជាប្រាក់រៀល និងរូបិយវត្ថុក្រៅពី ប្រាក់រៀល។



**ធនាគារវិជ្ជាជីវៈ ភីអិលស៊ី បំប៉ន**

**កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុសង្ខេបបណ្តោះអាសន្ន**  
**សម្រាប់ដំណាច់ការិយបរិច្ឆេទ ៣ខែ និង៦ខែ គិតត្រឹមថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២០**

**៦. សមតុល្យនៅធនាគារនានា**

	ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២០		ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៩	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
សមតុល្យនៅធនាគារនានា				
វាស់វែងតាមតម្លៃដករំលស់	២៦៣.១៨៨.៨២០	១.០៧៧.២៣១.៨៤០	៩៣.៤៧២.៤៣១	៣៨០.៩០០.១៥៦
សំវិធានធនលើការខាតបង់ពី				
ឱនភាពនៃតម្លៃ	(៧៨១.០៦៦)	(៣.១៩៦.៩០៣)	(៦០.៧៤២)	(២៤៧.៥២៣)
	<u>២៦២.៤០៧.៧៥៤</u>	<u>១.០៧៤.០៣៤.៩៣៧</u>	<u>៩៣.៤១១.៦៨៩</u>	<u>៣៨០.៦៥២.៦៣៣</u>

**៧. ឥណទានផ្តល់ដល់អតិថិជន**

	ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២០		ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៩	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
នៅតម្លៃរំលស់				
ឥណទានពាណិជ្ជកម្ម៖				
ឥណទានរយៈពេលខ្លី	១០.១៤៦.២៨៩	៤១.៥២៨.៧៦១	៨.៦៤២.៦៥៤	៣៥.២១៨.៨១៥
ឥណទានរយៈពេលវែង	២.៩៣១.១៣១.៨៤៨	១១.៩៩៧.១២២.៦៥៤	២.៦៣១.៦២១.៣៥០	១០.៧២៣.៨៥៧.០០១
ឥណទានវិបារូប័ន	១៥៧.២៨២.៥២៥	៦៤៣.៧៥៧.៣៧៥	៩៥.២១៧.១២៥	៣៨៨.០០៩.៧៨៤
ឥណទានអ្នកប្រើប្រាស់៖				
ឥណទានគេហដ្ឋាន	១៥.៧២២.៨៥០	៦៤.៣៥៣.៦២៥	១៤.២៩៥.៦៤៩	៥៨.២៥៤.៧៧០
ឥណទានយានយន្ត	៤៩.៦៣០	២០៣.១៣៦	១៦.០៦០	៦៥.៤៤៥
ឥណទានផ្តល់ដល់បុគ្គលិក	១៣.០៩៥.០៥៤	៥៣.៥៩៨.០៥៦	១២.៦០៥.១៥២	៥១.៣៦៥.៩៩៤
ប័ណ្ណឥណទាន	១.៩០៣.៧៥១	៧.៧៩២.០៥៣	២.០២៨.៣៧៥	៨.២៦៥.៦២៨
ឥណទានដុលសរុប	<u>៣.១២៩.៣៣១.៩៤៧</u>	<u>១២.៨០៨.៣៥៥.៦៦០</u>	<u>២.៧៦៤.៨២៦.៣៦៥</u>	<u>១១.២៦៥.០៣៧.៤៣៧</u>
សំវិធានធនលើការខាតបង់ពី				
ឱនភាពនៃតម្លៃ	(១០.៣២៣.៩៥៨)	(៤២.២៥៥.៩៦១)	(៦.៣៥៥.៤៥២)	(២៥.៨៩៨.៤៦៧)
ឥណទានសុទ្ធសរុប	<u>៣.១១៩.០០៧.៩៨៩</u>	<u>១២.៧៦៦.០៩៩.៦៩៩</u>	<u>២.៧៥៨.០៧០.៩១៣</u>	<u>១១.២៣៩.១៣៨.៩៧០</u>

**ធនាគារវប្បធិការអភិវឌ្ឍន៍ បំណាច់**

**កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុសង្ខេបបណ្តោះអាសន្ន  
សម្រាប់ដំណាច់ការិយបរិច្ឆេទ ៣ខែ និង៦ខែ គិតត្រឹមថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២០**

**៨. មូលបត្រវិនិយោគ**

	ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២០		ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៩	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
មូលបត្រវិនិយោគនៅតម្លៃ រំលស់	៣.៤០៧.៣៩៧	១៣.៩៤៦.៤៧៦	៣៣.៣០៧.០១៤	១៣៥.៧២៦.០៨៣
សំវិធានធាន លើការខាតបង់ពី ឱនភាពនៃតម្លៃ	(២០.៨៤៥)	(៨៥.៣១៩)	(២១.៥៨០)	(៨៧.៩៣៩)
	<u>៣.៣៨៦.៥៥២</u>	<u>១៣.៨៦១.១៥៧</u>	<u>៣៣.២៨៥.៤៣៤</u>	<u>១៣៥.៦៣៨.១៤៤</u>

**ធនាគារវប្បធិការស៊ី ចំកាត់**  
**កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុសង្ខេបចន្លោះពេល**  
**សម្រាប់ដំណាច់ការិយបរិច្ឆេទទី៣ខែ និង៦ខែ គិតត្រឹមថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២០**

**៩. ទ្រព្យសម្បត្តិ និងបរិក្ខារ**

	បរិក្ខារការិយាល័យ			កុំព្យូទ័រ និងសម្ភារៈ ព័ត៌មានវិទ្យា	សំណង់កំពុង ដំណើរការ	សរុប	
	ការជួសជុលកែលម្អ អាគារជួល	គ្រឿងសង្ហារឹមនិង គ្រឿងបំពាក់	យានយន្ត			ដុល្លារអាមេរិក	ពាន់រៀល
	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ពាន់រៀល	
<b>ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៩</b>							
តម្លៃដើម	២២.៥៣៨.៧៦៧	១២.១៧៩.០៤២	១.៦៣២.៨៣៥	២២.៩៣២.៦៦៧	២៧៩.៩០៨	២៤២.៧២០.១១៧	
រំលស់បង្គរ	៥.៥៨៩.៧៣៣	៤.៧៥១.៩៨២	៩៩២.៤៦១	៧.៧៨០.២៨៥	-	៧៧.៨៩១.៤២៨	
តម្លៃយោង	១៦.៩៤៩.០៣៤	៧.៤២៧.០៦០	៦៤០.៣៧៤	១៥.១៥២.៣៨២	២៧៩.៩០៨	១៦៤.៨២៨.៦៨៩	

**ធនាគារវប្បធិការស៊ី ប៊ី ភី ភី**

**កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុសង្ខេបបណ្តោះអាសន្ន**

**សម្រាប់ដំណាច់ការិយបរិច្ឆេទ ៣ខែ និង៦ខែ គិតត្រឹមថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២០**

**៩. ទ្រព្យសម្បត្តិ និងបរិក្ខារ (ត)**

	បរិក្ខារការិយាល័យ			កុំព្យូទ័រ និងសម្ភារៈ ព័ត៌មានវិទ្យា	សំណង់កំពុង ដំណើរការ	សរុប	
	ការរៀនសូត្រកែលម្អ អាគារជួល	គ្រឿងសង្ហារឹមនិង គ្រឿងបំពាក់	យានយន្ត			ដុល្លារអាមេរិក	ដុល្លារអាមេរិក
ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២០	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ពាន់រៀល
<b>តម្លៃដើម</b>							
ថ្ងៃទី១ ខែមករា ឆ្នាំ២០២០	២២.៥៣៨.៧៦៧	១២.១៧៩.០៤២	១.៦៣២.៨៣៥	២២.៩៣២.៦៦៧	២៧៩.៩០៨	៥៩.៥៦៣.២១៩	២៤២.៧២០.១១៧
ការទិញបន្ថែម	៦៧.៨៩០	១.៤២៩.៨០៣	៦៦.៦៦០	៦.១៩០.៤៩១	១.៦៦៣.៤០៨	៩.៤១៨.២៥២	៣៨.៣៨៨.៧៩៥
ការផ្ទេរ	១.៤៩៣.០០៨	១១៩.៧១៩	-	-	(១.៦១២.៧២៧)	-	-
ការលក់ចេញ	-	(១.៤៦៦)	(១១.៧៨០)	(៧.២៨១)	-	(២០.៥២៧)	(៨៣.៦៦៨)
ការលុបចោល	(៦.៩៨៧)	(៣៤.១១១)	-	(៥.៧៨៩)	-	(៤៦.៨៨៧)	(១៩១.១១២)
លម្អៀងពីការប្តូររូបិយប័ណ្ណ	-	-	-	-	-	-	១.២៣១.១០៣
ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២០	២៤.០៩២.៦៧៨	១៣.៦៩២.៩៨៧	១.៦៨៧.៧១៥	២៩.១១០.០៨៨	៣៣០.៥៨៩	៦៨.៩១៤.០៥៧	២៨២.០៦៥.២៣៥
<b>រំលស់បង្គរ</b>							
ថ្ងៃទី១ ខែមករា ឆ្នាំ២០២០	៥.៥៨៩.៧៣៣	៤.៧៥១.៩៨២	៩៩២.៤៦១	៧.៧៨០.២៨៥	-	១៩.១១៤.៤៦១	៧៧.៨៩១.៤២៨
រំលស់	១.៥៨៣.២៧២	១.២០៥.៣២៩	១០៤.១៣៧	២.៧៥៥.២៣៤	-	៥.៦៤៧.៩៧២	២៣.០២១.១៣៤
ការលក់ចេញ	-	(១.២២៤)	(១១.៧៨០)	(៧.២៧៦)	-	(២០.២៨០)	(៨២.៦៦១)
ការលុបចោល	(៣.៦២៩)	(១.៦៤២)	-	(៥.៧៤៣)	-	(១១.០១៤)	(៤៤.៨៩៣)
លម្អៀងពីការប្តូររូបិយប័ណ្ណ	-	-	-	-	-	-	៤៣៩.៥៤៤
ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២០	៧.១៦៩.៣១៦	៥.៩៥៤.៤៤៥	១.០៨៤.៨១៨	១០.៥២២.៥០០	-	២៤.៧៣១.១៣៩	១០១.២២៤.៥៥២
<b>តម្លៃយោង</b>							
ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២០	១៦.៩២៣.៣៦២	៧.៧៣៨.៥៤២	៦០២.៨៩៧	១៨.៥៨៧.៥៨៨	៣៣០.៥៨៩	៤៤.១៨២.៩១៨	១៨០.៨៤០.៦៨៣

**ធនាគារវឌ្ឍនៈអាស៊ី បំភាន់**

**កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុសង្ខេបបណ្តោះអាសន្ន**

**សម្រាប់ដំណាច់ការិយបរិច្ឆេទ ៣ខែ និង៦ខែ គិតត្រឹមថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២០**

**១០. សិទ្ធិក្នុងការប្រើប្រាស់ទ្រព្យសកម្ម**

ធនាគារបានចុះកតិសន្យាលើការជួលទ្រព្យសកម្ម រួមមាន អាគារការិយាល័យ និង យានយន្ត។ ព័ត៌មានស្តីអំពី កតិសន្យា ដែលធនាគារគឺជាអ្នកជួល ត្រូវបានបង្ហាញដូចខាងក្រោម។

	អាគារការិយាល័យ	យានយន្ត	សរុប	
	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ពាន់រៀល
<b>ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៩</b>				
តម្លៃដើម	៤២.៥៦០.២៦៧	១.៥៨៣.៩៥៦	៤៤.១៤៤.២២៣	១៧៩.៨៨៧.៧០៩
រំលស់បង្គរ	៨.៥៥៨.៣៨២	១.០៤៨.៨១០	៩.៦០៧.១៩២	៣៩.១៤៩.៣០៨
តម្លៃយោង	៣៤.០០១.៨៨៥	៥៣៥.១៤៦	៣៤.៥៣៧.០៣១	១៤០.៧៣៨.៤០១
<b>ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២០</b>				
<b>តម្លៃដើម</b>				
ថ្ងៃទី១ ខែមករា ឆ្នាំ២០២០	៤២.៥៦០.២៦៧	១.៥៨៣.៩៥៦	៤៤.១៤៤.២២៣	១៧៩.៨៨៧.៧០៩
ការទិញបន្ថែម	២.៤៧២.០០៦	២៣១.៦២២	២.៧០៣.៦២៨	១១.០១៩.៩៨៨
លម្អៀងពីការប្តូររូបិយប័ណ្ណ	-	-	-	៨៤០.៥៥៧
ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២០	៤៥.០៣២.២៧៣	១.៨១៥.៥៧៨	៤៦.៨៤៧.៨៥១	១៩១.៧៤៨.២៥៤
<b>រំលស់បង្គរ</b>				
ថ្ងៃទី១ ខែមករា ឆ្នាំ២០២០	៨.៥៥៨.៣៨២	១.០៤៨.៨១០	៩.៦០៧.១៩២	៣៩.១៤៩.៣០៨
រំលស់	២.៦០៩.៣៨៧	២៤៥.៤១៥	២.៨៥៤.៨០២	១១.៦៣៦.១៧៤
លម្អៀងពីការប្តូររូបិយប័ណ្ណ	-	-	-	២២១.៤៥៩
ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២០	១១.១៦៧.៧៦៩	១.២៩៤.២២៥	១២.៤៦១.៩៩៤	៥១.០០៦.៩៤១
<b>តម្លៃយោង</b>				
ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២០	៣៣.៨៦៤.៥០៤	៥២១.៣៥៣	៣៤.៣៨៥.៨៥៧	១៤០.៧៤១.៣១៣

**ធនាគារវិស័យស្រូវ ភីអិលស៊ី បំប៉ន**

**កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុសង្ខេបបណ្តោះអាសន្ន**

**សម្រាប់ដំណាច់ការិយបរិច្ឆេទ ៣ខែ និង៦ខែ គិតត្រឹមថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២០**

**១០. សិទ្ធិក្នុងការប្រើប្រាស់ទ្រព្យសកម្ម (ត)**

ទឹកប្រាក់ត្រូវបានទទួលស្គាល់នៅក្នុងរបាយការណ៍ចំណេញ ឬ ខាត

	ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២០		ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០១៩	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
	(មិនបានត្រួតពិនិត្យ និងធ្វើសវនកម្ម)			
ចំណាយរំលស់លើសិទ្ធិក្នុងការប្រើប្រាស់				
ទ្រព្យសកម្ម	២.៨៥៥.៨០២	១១.៦៣៦.១៧៤	២.៦៨៥.៣៨៣	១០.៨១៩.៤០៨
ចំណាយការប្រាក់លើភតិសន្យាបំណុល	៧៣៨.៦៦៧	៣.០១០.៨០៧	៨០៣.០៤០	៣.២៣៥.៤៤៨
ចំណាយលើភតិសន្យារបស់ទ្រព្យសកម្ម				
ដែលមានតម្លៃទាប	២.៣៤០.០៥២	៩.៥៣៨.០៥២	១.១៨៥.០០៧	៤.៧៧៤.៣៩៣
	<u>៥.៩៣៣.៥២១</u>	<u>២៤.១៨៥.០៣២</u>	<u>៤.៦៧៣.៤៣០</u>	<u>១៨.៨២៩.២៤៩</u>

**១១. ទ្រព្យសកម្មអរូបី**

	ថ្ងៃទី ៣១ ខែធ្នូ ឆ្នាំ ២០១៩	
	ដុល្លារអាមេរិក	ពាន់រៀល
<b>កម្មវិធីកុំព្យូទ័រ</b>		
តម្លៃដើម	៩.៩១៦.២៥៩	៤០.៤០៨.៧៥៥
រំលស់បង្គរ	២.៧៤១.៥២២	១១.១៧១.៧០២
សមតុល្យចុងគ្រា	<u>៧.១៧៤.៧៣៧</u>	<u>២៩.២៣៧.០៥៣</u>

	ថ្ងៃទី ៣០ ខែមិថុនា ឆ្នាំ ២០២០	
	ដុល្លារអាមេរិក	ពាន់រៀល
<b>កម្មវិធីកុំព្យូទ័រ</b>		
តម្លៃដើម		
សមតុល្យដើមគ្រា	៩.៩១៦.២៥៩	៤០.៤០៨.៧៥៥
ការទិញបន្ថែម	៩២៤.០៣២	៣.៧៦៦.៣៥៤
លម្អៀងពីការប្តូររូបិយប័ណ្ណ	-	១៩៤.២០២
	<u>១០.៨៤០.២៩១</u>	<u>៤៤.៣៦៩.៣១១</u>

<b>រំលស់បង្គរ</b>		
សមតុល្យដើមគ្រា	២.៧៤១.៥២២	១១.១៧១.៧០២
រំលស់	៥៤៥.១៦៤	២.២២២.០៨៨
លម្អៀងពីការប្តូររូបិយប័ណ្ណ	-	៥៨.៦១៦
	<u>៣.២៨៦.៦៨៦</u>	<u>១៣.៤៥២.៤០៦</u>
សមតុល្យចុងគ្រា	<u>៧.៥៥៣.៦០៥</u>	<u>៣០.៩១៦.៩០៥</u>

**ធនាគារវិជ្ជាជីវៈ ភីអិលស៊ី បំប៉ន**

**កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុសង្ខេបបណ្តោះអាសន្ន**

**សម្រាប់ដំណាច់ការិយបរិច្ឆេទ ៣ខែ និង៦ខែ គិតត្រឹមថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២០**

**១២. ទ្រព្យសកម្មពន្ធពន្យារ - សុទ្ធ**

ពន្ធពន្យារជាទ្រព្យសកម្ម និងបំណុល ត្រូវបានកាត់កងនៅពេលមានការអនុញ្ញាតដោយច្បាប់ ក្នុងការកាត់កង រវាងទ្រព្យសកម្មពន្ធបច្ចុប្បន្ន និងបំណុលពន្ធបច្ចុប្បន្ន ហើយនៅពេលដែលពន្ធពន្យារស្ថិតក្រោមអាជ្ញាធរពន្ធ តែមួយ។ ចំនួនដែលបានកាត់កងរួចហើយ មានដូចខាងក្រោម៖

	ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២០		ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៩	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
ទ្រព្យសកម្មពន្ធពន្យារ	៥.០២៧.៥៩៧	២០.៥៧៧.៩៥៥	៤.៧៩២.៧២២	១៩.៥៣០.៣៤២
បំណុលពន្ធពន្យារ	(២.៤៩៤.៣៤៥)	(១០.២០៩.៣៥៥)	(២.៦០១.៣៣១)	(១០.៦០០.៤២៤)
ទ្រព្យសកម្មពន្ធពន្យារ - សុទ្ធ	២.៥៣៣.២៥២	១០.៣៦៨.៦០០	២.១៩១.៣៩១	៨.៩២៩.៩១៨

ទ្រព្យសកម្មពន្ធពន្យារកើតឡើងភាគច្រើនបណ្តាលមកពីចំណូលកម្រៃសេវាដំណើរការ និងសេវាកាតពន្យារ និងប្រាក់ឧបត្ថម្ភបង្កនៃគណៈគ្រប់គ្រង។

**ធនាគារវិជ្ជាជីវៈស៊ី ប៊ី កាត**

**កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុសង្ខេបបណ្តោះអាសន្ន**

**សម្រាប់ដំណាច់ការិយបរិច្ឆេទ ៣ខែ និង៦ខែ គិតត្រឹមថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២០**

**១៣. ទ្រព្យសកម្មផ្សេងៗ**

	ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២០		ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៩	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
ប្រាក់កក់ និងប្រាក់បង់មុន	១០.៧៦២.៣៥៧	៤៤.០៥០.៣២៧	១២.១៩៩.៨២៧	៤៩.៧១៤.២៩៥
ការចំណាយបុរេប្រទាន	៦.០០៧.២១២	២៤.៥៨៧.៥១៩	៤.៣៤៧.១១៦	១៧.៧១៤.៤៩៨
គណនីត្រូវទទួលពី Master/Visa Card និង MoneyGram	២.៦៦៤.៥២០	១០.៩០៥.៨៨០	៣.២៤០.១២៤	១៣.២០៣.៥០៤
ការវិនិយោគ Credit Bureau	២៥.៥៨៨	១០៤.៧៣២	២៥.៥៨៨	១០៤.២៧១
ការផ្គត់ផ្គង់កាត	៤.១៦៨.៩១១	១៧.០៦៣.៣៥៣	១.៨៧២.៩៧១	៧.៦៣២.៣៥៧
ផ្សេងៗ	៤១០.៩៤៤	១.៦៨១.៩៩៣	៦៧៨.៣៤៦	២.៧៦៤.២៦០
	<b>២៤.០៣៩.៥៣២</b>	<b>៩៨.៣៩៣.៨០៤</b>	<b>២២.៣៦៣.៩៧២</b>	<b>៩១.១៣៣.១៨៥</b>

**១៤. ប្រាក់បញ្ញើរបស់អតិថិជន**

	ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២០		ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៩	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
គណនីចរន្ត	៧៤៦.០០៩.៥០៥	៣.០៥៣.៤១៦.៩០៤	៦១៣.៧០៩.១២៩	២.៥០០.៨៦៤.៧០១
គណនីសន្សំ	២.១៩៨.៩០៣.៣៦១	៩.០០០.១១១.៤៥៧	២.០៣៦.៧០៨.៨៦៩	៨.២៩៩.៥៨៨.៦៤១
ប្រាក់បញ្ញើមានកាលកំណត់	៨៧៧.៦៧៨.៩៩០	៣.៥៩២.៣៤០.១០៦	៧៤៤.៩២២.១៣០	៣.០៣៥.៥៥៧.៦៨០
ប្រាក់បញ្ញើកម្រិតទុក	៣១៣.៥៦៩	១.២៨៣.៤៣៨	៣.៣២១	១៣.៥៣៣
	<b>៣.០៣២.៩០៥.៤២៥</b>	<b>១៥.៦៤៧.១៥១.៩០៥</b>	<b>៣.៣៩៤.៣៤៣.៤៤៩</b>	<b>១៣.៨៤៦.០២៤.៥៥៥</b>



**ធនាគារវឌ្ឍន៍ស្តីពី បំណាច់**

**កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុសង្ខេបបណ្តោះអាសន្ន**

**សម្រាប់ដំណាច់ការិយបរិច្ឆេទ ៣ខែ និង៦ខែ គិតត្រឹមថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២០**

**១៥. មូលបត្របំណុល**

	ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២០		ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៩	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ដុល្លារអាមេរិក
សញ្ញាប័ណ្ណសាជីវកម្ម	២០.៩៣៧.៣៧៩	៨៥.៦៩៦.៦៩២	២០.៩៣៩.៣៣៧	៨៥.៣២៧.៧៩៨

នៅថ្ងៃទី ៣១ ខែឧសភា ឆ្នាំ ២០១៩ ធនាគារបានទទួលលិខិតអនុញ្ញាត ពីធនាគារជាតិនៃកម្ពុជា ស្តីពី ការបោះផ្សាយលក់ សញ្ញាប័ណ្ណសាជីវកម្ម។

នៅថ្ងៃទី ៧ ខែសីហា ឆ្នាំ ២០១៩ ធនាគារបានទទួលការអនុញ្ញាត និងចុះបញ្ជីជាស្ថាពរ ពីគណៈកម្មការមូលបត្រកម្ពុជា (SECC) លើទម្រង់ពាក្យស្នើសុំរួម និងឯកសារផ្តល់ព័ត៌មាន សម្រាប់ការបោះផ្សាយលក់សញ្ញាប័ណ្ណសាជីវកម្មរបស់ធនាគារជាសាធារណៈ។ សញ្ញាប័ណ្ណនេះត្រូវបានបោះផ្សាយ ឱ្យទៅ វិនិយោគិនចំនួន ៦៥ នាក់ នៅថ្ងៃទី ១៤ ខែសីហា ឆ្នាំ ២០១៩ ក្នុងចំនួនទឹកប្រាក់សរុប ៨៤.៨២១ ពាន់លានរៀល (ប្រមាណ ២០,៧២៣លានដុល្លារអាមេរិក) ក្នុងរយៈពេល ៣ ឆ្នាំ និងអត្រាគ្រប់ប៉ុង ៧.៧៥% ក្នុងមួយឆ្នាំ។

ធនាគារ មិនមានការខកខានសងត្រឡប់នូវ ប្រាក់ដើម ឬ ការប្រាក់ ឬ ការរំលោភបំពានណាមួយ ទាក់ទងនឹងមូលបត្របំណុល របស់ធនាគារក្នុងឆ្នាំនេះទេ។

ការប្រាក់ត្រូវទូទាត់ជារៀងរាល់ឆមាស។ សម្រាប់ដំណាច់ការិយបរិច្ឆេទ ៦ខែ គិតត្រឹម ថ្ងៃទី ៣០ ខែមិថុនា ឆ្នាំ២០២០ ធនាគារបានធ្វើការទូទាត់ ការប្រាក់លើមូលបត្របំណុល ជូនដល់វិនិយោគិន ជាទឹកប្រាក់សរុបចំនួន ៣.២៨៧ លានរៀល (ប្រមាណ ៨០៦.៤២៨ដុល្លារអាមេរិក)។ ការប្រាក់ដែលបានធ្វើការទូទាត់ សម្រាប់ដំណាច់ការិយបរិច្ឆេទ ៣ខែ គិតត្រឹម ថ្ងៃទី ៣០ ខែមិថុនា ឆ្នាំ២០២០ មាន ចំនួន ១.៦៤៣ លានរៀល (ប្រមាណ ៣៩៩.២៤៨ដុល្លារអាមេរិក) ។

**ធនាគារវិជ្ជាជីវៈស៊ី ប៊ី កាត់**

**កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុសង្ខេបបណ្តោះអាសន្ន**

**សម្រាប់ដំណាច់ការិយបរិច្ឆេទ ៣១ ខែ មិថុនា ២០២០ និង ១២ ខែ មិថុនា ២០១៩**

**១៦. ប្រាក់កម្ចី**

	ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២០		ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៩	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
ប្រាក់កម្ចីសរុប	២៣៨.៨៤២.១៩៧	៩៧៧.៥៨១.១១២	២៧៩.៨៥៦.៤៥៨	១.១៤០.៤១៥.០៦៦

នៅក្នុងអំឡុងពេល ៦ ខែនេះ បម្រែបម្រួលទៅលើប្រាក់កម្ចីរបស់ធនាគារ មានដូចខាងក្រោម៖

- ប្រតិបត្តិការផ្តល់សន្ទនីយភាពដោយមានការធានាចំនួន ២៧ (Liquidity-Providing Collateralized Operation – LPCO) ដែលបានផ្តល់ជូនពីធនាគារជាតិ មានទឹកប្រាក់ចំនួន ២១៧.០២៦.៤៩៧ ដុល្លារអាមេរិក (ស្មើនឹង៨៨៤,៦ ពាន់លានរៀល) ត្រូវបានបង្វិលបន្ត ហើយមានប្រតិបត្តិការថ្មីចំនួន១០ ដែលមានទឹកប្រាក់ចំនួន ៥០.២៧៤.៧៧៩ ដុល្លារអាមេរិក (ស្មើនឹង ២០៥ ពាន់លានរៀល) ។ មានប្រតិបត្តិការចំនួន ១៥ LPCO ដែរបានធ្វើការទូទាត់សងទឹកប្រាក់កម្ចីចំនួន ១០៦.៣៧៨.៨០៣ ដុល្លារអាមេរិក (ស្មើនឹង ៤៣៣,៦ ពាន់លានរៀល) នៅពេលដល់កាលកំណត់។ ប្រាក់ដើម និងការប្រាក់ លើរាល់ប្រតិបត្តិការ ត្រូវធ្វើការទូទាត់នៅពេលដល់កាលកំណត់ ជាមួយនឹងរយៈពេលព្រមព្រៀងចាប់ពី ៣ខែ រហូតដល់ ១២ខែ។
- ឥណទានរយៈពេលខ្លីមួយ ដែលមានទឹកប្រាក់ចំនួន ២០ លានដុល្លារអាមេរិក ដែលទទួលបានពី AfrAsia Bank Limited នៅប្រទេស Mauritius នៅថ្ងៃទី ១៩ ខែឧសភា ឆ្នាំ២០២០។ ប្រាក់ដើម និងការប្រាក់ ត្រូវធ្វើការទូទាត់នៅពេលដល់កាលកំណត់។
- ឥណទានរយៈពេលវែងមួយ ដែលមានទឹកប្រាក់កម្ចីមានកំណត់ចំនួន ២លានដុល្លារអាមេរិក ដែលទទួលបានពី SME Bank of Cambodia ហើយទឹកប្រាក់បានដកមានចំនួន១៥០.០០០ ដុល្លារអាមេរិក នៃឥណទានកំណត់ នៅថ្ងៃទី ១៩ ខែមិថុនា ឆ្នាំ២០២០ ដែលមានរយៈពេល ៨៤ ខែ។ ប្រាក់ដើម និងការប្រាក់ ត្រូវធ្វើការទូទាត់នៅរៀងរាល់ខែ។
- ឥណទានរយៈពេលវែងមួយ ដែលទទួលបានពី DEG-Deutsche Investitions und Entwicklungsgesellschaft Mbh មានការទូទាត់សងទឹកប្រាក់កម្ចីចំនួន ៣.១២៥.០០៥ ដុល្លារអាមេរិក នៅថ្ងៃទី ១៥ ខែមិថុនា ឆ្នាំ២០២០។ ការប្រាក់គឺត្រូវបង់ប្រចាំឆមាសគិតចាប់ផ្តើមពីកាលបរិច្ឆេទផ្តល់ប្រាក់កម្ចីនីមួយៗ។

**១៧. អនុបំណុល**

	ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២០		ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៩	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ដុល្លារអាមេរិក
ធនាគារជាតិនៃប្រទេសកាណាដា	១២៥.៣០២.៥៨២	៥១២.៨៦៣.៤៦៨	១២៨.០០០.០០០	៥២១.៦០០.០០០

**ធនាគារវិស័យហិរញ្ញវត្ថុ ប័ណ្ណស៊ី ប័ណ្ណ**

**កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុសង្ខេបបណ្តោះអាសន្ន**

**សម្រាប់ដំណាច់ការិយបរិច្ឆេទ ៣ខែ និង៦ខែ គិតត្រឹមថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២០**

**១៨. បំណុលតតិសន្យា**

	ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២០		ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៩	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
កាលវិភាគតាមអាយុកាល៖				
ឆ្នាំទី១	៧៨៣.៧៤៦	៣.២០៧.៨៧២	២១២.៥៥៩	៨៦៦.១៧៨
ឆ្នាំទី២	១.៥៩៧.៧៣២	៦.៥៣៩.៥១៧	១.១៣៣.១៨១	៤.៦១៧.៧១៣
ឆ្នាំទី៣	៣៣៨.៧៦៦	១.៣៨៦.៥៦៩	១.២៦៣.៥៨៥	៥.១៤៩.១០៩
ឆ្នាំទី៤	១.៩២៦.៧៣៣	៧.៨៨៦.១១៨	៧៤៥.៦៥៧	៣.០៣៨.៥៥២
ឆ្នាំទី៥	២.៨៧៣.៥៧៤	១១.៧៦១.៥៣៨	៣.៤៨៤.០៥៩	១៤.១៩៧.៥៤០
ឆ្នាំទី៦តទៅមុខ	៣៤.៩០៤.៣២២	១៤២.៨៦៣.៣៩១	៣៧.២៥១.២៣២	១៥១.៧៩៨.៧៧១
	៤២.៤២៤.៨៧៣	១៧៣.៦៤៥.០០៥	៤៤.០៩០.២៧៣	១៧៩.៦៦៧.៨៦៣
ដក: តម្លៃអប្បបរមាដោយប្រើ IBR	(៦.៥០៩.១៨៦)	(២៦.៦៤២.០៩៨)	(៧.៥៧៦.៨៦៦)	(៣០.៨៧៥.៧២៩)
	៣៥.៩១៥.៦៨៧	១៤៧.០០២.៩០៧	៣៦.៥១៣.៤០៧	១៤៨.៧៩២.១៣៤

**១៩. បំណុលផ្សេងៗ**

	ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២០		ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៩	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
ចំណាយបង្ក	១៧.៤៨៩.៥៤៣	៧១.៥៨៤.៦៩៩	១៨.០២៣.៥០៤	៧៣.៤៤៥.៧៧៩
ប្រាក់ចំណូលមិនទាន់ទទួលស្គាល់	២.៦០៤.៤៧០	១០.៦៦០.០៩៦	២.២១៨.២៤៣	៩.០៣៩.៣៤១
ពន្ធផ្សេងៗត្រូវទូទាត់	៧៩៨.៥៧៧	៣.២៦៨.៥៧៦	៨៥៧.២៤៦	៣.៤៩៣.២៧៧
សំវិធានធនសម្រាប់ខ្ទង់ក្រៅតុល្យការ	៣២.០៥៥	១៣១.២០១	១៨.៩១៦	៧៧.០៨៣
ការផ្ទេរសាច់ប្រាក់ដែលកំពុង				
ដំណើរការ	៧.៦៦៣.៤៨៤	៣១.៣៦៦.៦៤១	២៦៩.១៩៥	១.០៩៦.៩៧០
ផ្សេងៗ	៤.១០១.៧៥៨	១៦.៧៨៨.៤៩៣	៤.២៣៦.៩៩៩	១៧.២៦៥.៧៧០
	៣២.៦៨៩.៨៨៧	១៣៣.៧៩៩.៧០៦	២៥.៦២៤.១០៣	១០៤.៤១៨.២២០

**ធនាគារវប្បធម៌កម្ពុជា ភ្នំពេញ**

**កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុសង្ខេបបណ្តោះអាសន្ន**

**សម្រាប់ដំណាច់ការិយបរិច្ឆេទ ៣ខែ និង៦ខែ គិតត្រឹមថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២០**

**២០. ចំណូលពីការប្រាក់សុទ្ធ**

	ដំណាច់ការិយបរិច្ឆេទ ៣ខែ ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២០		ដំណាច់ការិយបរិច្ឆេទ ៣ខែ ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០១៩	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
	(មិនបានត្រួតពិនិត្យ និងធ្វើសវនកម្ម)			
<b>ចំណូលពីការប្រាក់</b>				
ឥណទានផ្តល់ដល់អតិថិជន	៧៩.៤៨៥.៦៣៧	៣២៤.៨៥៧.៧៩៨	៦០.១៥២.២០៧	២៤៣.៧៣៦.៧៤៣
សមតុល្យនៅធនាគារនានា	២.១៥៣.៦១៩	៨.៨០១.៨៤១	១.៦៩៤.៩២៥	៦.៨៦៧.៨៣៦
មូលបត្រវិនិយោគ	៩៤.៧៥៧	៣៨៧.២៧២	៤៧៩.៣៤០	១.៩៤២.២៨៦
ការទទួលស្គាល់ត្រឡប់មកវិញ នូវចំណូលការប្រាក់	២២៣.៣៤៤	៩១២.៨០៧	-	-
	៨៦.៨៥៧.៣៤៧	៣៣៤.៩៥៩.៧១៨	៦២.៣២៦.៤៧២	២៥២.៥៤៦.៨៦៥
<b>ចំណាយលើការប្រាក់</b>				
ប្រាក់បញ្ញើរបស់អតិថិជន	៩.២៣៩.៩១០	៣៧.៧៦៣.៥១២	៨.៤២៣.៤០៧	៣៤.១៣១.៦៤៥
អនុបំណុលបន្ទាប់បន្សំ	២.៥៦៧.៤៩៦	១០.៤៩៣.៣៥៦	១.៩៦១.៨២៣	៧.៩៤៩.៣០៧
ប្រាក់កម្ចី	២.៤២៧.២៥៥	៩.៩២០.១៩១	១.៣៦៣.៦៥៥	៥.៥២៥.៥៣០
បំណុលភតិសន្យា	៤៤៧.៦១២	១.៨២៩.៣៩០	៤០៧.៩២៩	១.៦៥២.៩២៨
មូលបត្របំណុល	៣៩៩.២៤៨	១.៦៣១.៧២៧	-	-
	១៥.០៨១.៥២១	៦១.៦៣៨.១៧៦	១២.១៥៦.៨១៤	៤៩.២៥៩.៤១០
<b>ចំណូលពីការប្រាក់សុទ្ធ</b>	<b>៦៦.៨៧៥.៨២៦</b>	<b>២៧៣.៣២១.៥៤២</b>	<b>៥០.១៦៩.៦៥៨</b>	<b>២០៣.២៨៧.៤៥៥</b>

**ធនាគារវិជ្ជាជីវៈកម្ពុជា ភ្នំពេញ**

**កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុសង្ខេបបណ្តោះអាសន្ន**

**សម្រាប់ដំណាច់ការិយបរិច្ឆេទ ៣ខែ និង៦ខែ គិតត្រឹមថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២០**

**២០. ចំណូលពីការប្រាក់សុទ្ធ (ត)**

	ដំណាច់ការិយបរិច្ឆេទ ៦ខែ ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២០		ដំណាច់ការិយបរិច្ឆេទ ៦ខែ ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០១៩	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
	(មិនបានត្រួតពិនិត្យ និងធ្វើសវនកម្ម)			
<b>ចំណូលពីការប្រាក់</b>				
ឥណទានផ្តល់ដល់អតិថិជន	១៥៦.៥០៦.២៤៩	៦៣៧.៩១៩.៤៧១	១១៤.៩១៦.០៣៨	៤៦២.៩៩៦.៧១៧
សមតុល្យនៅធនាគារនានា	៤.៩២៣.៧៦៣	២០.០៦៩.២៥៨	២.៩១៨.៧២៥	១១.៧៥៩.៥៤៣
មូលបត្រវិនិយោគ	៣១៥.៦៩៨	១.២៨៦.៧៨៥	៩២២.២៣៨	៣.៧១៥.៦៩៧
ការទទួលស្គាល់ត្រឡប់មកវិញ នូវចំណូលការប្រាក់	២២៣.៣៤៤	៩១០.៣៥០	-	-
	<b>១៦១.៩៦៩.០៥៤</b>	<b>៦៦០.១៨៥.៨៦៤</b>	<b>១១៨.៧៥៧.០០១</b>	<b>៤៧៨.៤៧១.៩៥៧</b>
<b>ចំណាយលើការប្រាក់</b>				
ប្រាក់បញ្ញើរបស់អតិថិជន	១៧.១៦៤.៤៩៤	៦៩.៩៦២.៤៧៨	១៧.៩២៥.៥៧៨	៧២.២២២.១៥៤
អនុបំណុលបន្ទាប់បន្សំ	៥.២២០.៦៦៦	២១.២៧៩.៤៣៥	៣.៩១១.៦១២	១៥.៧៥៩.៨៨៥
ប្រាក់កម្ចី	៤.៧៤២.៨០២	១៩.៣៣១.៦៦១	២.២៩០.៩០៩	៩.២៣០.០៧២
បំណុលភតិសន្យា	៧៣៨.៦៦៧	៣.០១០.៨០៧	៨០៣.០៤០	៣.២៣៥.៤៤៨
មូលបត្របំណុល	៨០៣.០៣៣	៣.២៧៣.១៦១	-	-
	<b>២៨.៦៦៩.៦៦២</b>	<b>១១៦.៨៥៧.៥៤២</b>	<b>២៤.៩៣១.១៣៩</b>	<b>១០០.៤៤៧.៥៥៩</b>
<b>ចំណូលពីការប្រាក់សុទ្ធ</b>	<b>១៣៣.២៩៩.៣៩២</b>	<b>៥៤៣.៣២៨.៣២២</b>	<b>៩៣.៨២៥.៨៦២</b>	<b>៣៧៨.០២៤.៣៩៨</b>

**ធនាគារវប្បធិការស៊ី ប៊ី កាត**

**កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុសង្ខេបបណ្តោះអាសន្ន**

**សម្រាប់ដំណាច់ការិយបរិច្ឆេទ ៣ខែ និង៦ខែ គិតត្រឹមថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២០**

**២១. ចំណូលពីកម្រៃ និង ជើងសារសុទ្ធ**

	ដំណាច់ការិយបរិច្ឆេទ ៣ខែ ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២០		ដំណាច់ការិយបរិច្ឆេទ ៣ខែ ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០១៩	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
	(មិនបានត្រួតពិនិត្យ និងធ្វើសវនកម្ម)			
<b>ចំណូលពីកម្រៃ និង ជើងសារ</b>				
ការសន្យាឥណទាន	២.៩១៤.៩៧៩	១១.៩១៣.៥១៩	២.៦៦៨.៩៧៤	១០.៨១៤.៦៨៣
កម្រៃពីផ្ទេរប្រាក់និងអេប្រាក់	១.៥៧៦.៥០៣	៦.៤៤៣.១៦៨	១.៣៧៨.៥៣៩	៥.៥៨៥.៨៤០
កម្រៃពីប័ណ្ណ Master/Visa and UPI	៣.៣៥០.៧០៣	១៣.៦៩៤.៣២៣	៣.៥៣៦.៨៩៩	១៤.៣៣១.៥១៥
ទូរស័ព្ទនិងទូរសារ	១៦៧.១១០	៦៨២.៩៧៩	១១៣.៣៥២	៤៥៩.៣០២
ការបញ្ចូលទឹកប្រាក់តាមទូរស័ព្ទ ដោយគ្មានលេខកូដ	៧០៩.០០០	២.៨៩៧.៦៨៣	៣៤៨.០០០	១.៤១០.០៩៦
កម្រៃជើងសារពីសេវាធានារ៉ាប់រង	១៥៩.៨២៨	៦៥៣.២១៧	១៧៨.៣៨៥	៧២២.៨១៦
កម្រៃផ្សេងៗ	៨៨៩.៤៣៧	៣.៦៣៥.១២៩	៤៣១.៨៧៥	១.៧៤៩.៩៥៧
	<b>៩.៧៦៧.៥៦០</b>	<b>៣៩.៩២០.០១៨</b>	<b>៨.៦៥៦.០២៤</b>	<b>៣៥.០៧៤.២០៩</b>
<b>ចំណាយពីកម្រៃ និង ជើងសារ</b>				
ចំណាយសេវា MasterCard	១.០១៥.៦៦៥	៤.១៥១.០២៣	១.០៦៩.៨៦៩	៤.៣៣៥.១០៩
ចំណាយសេវា Visa Card	១.៨៨៤.៩៨៨	៧.៧០៣.៩៤៦	១.៦៤៧.៩១៨	៦.៦៧៧.៣៦៤
ចំណាយសេវាធានាគារ និងគ្រឹះស្ថាន ហិរញ្ញវត្ថុផ្សេងៗ	៣៦៥.៨០៩	១.៤៩៥.០៦១	៤៤៣.៩៥៧	១.៧៩៨.៩១៤
ចំណាយសេវា Union Pay	៨.៨៣៨	៣៦.១២១	១៨.៧១១	៧៥.៨១៧
ចំណាយផ្សេងៗ	១០០	៤០៩	៥៩០	២.៣៩០
	<b>៣.២៧៥.៤០០</b>	<b>១៣.៣៨៦.៥៦០</b>	<b>៣.១៨១.០៤៥</b>	<b>១២.៨៨៩.៥៩៤</b>
<b>ចំណូលពីកម្រៃជើងសារសុទ្ធ</b>	<b>៦.៤៩២.១៦០</b>	<b>២៦.៥៣៣.៤៥៨</b>	<b>៥.៤៧៥.៩៧៩</b>	<b>២២.១៨៤.៦១៥</b>

**ធនាគារវិជ្ជាជីវៈ ប័ណ្ណ**

**កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុសង្ខេបបណ្តោះអាសន្ន**

**សម្រាប់ដំណាច់ការិយបរិច្ឆេទ ៣ខែ និង៦ខែ គិតត្រឹមថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២០**

**២១. ចំណូលពីកម្រៃ និង លើសសារសុទ្ធ (ត)**

	ដំណាច់ការិយបរិច្ឆេទ ៦ខែ ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២០		ដំណាច់ការិយបរិច្ឆេទ ៦ខែ ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០១៩	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
(មិនបានត្រួតពិនិត្យ និងធ្វើសវនកម្ម)				
<b>ចំណូលពីកម្រៃ និង លើសសារ</b>				
ការសន្យាឥណទាន	៦.៦៨១.២៣០	២៧.២៣២.៦៩៣	៥.៦២៥.៣៦៩	២២.៦៦៤.៦១២
កម្រៃពីផ្ទេរប្រាក់និងអេប្រាក់	៣.១៨៩.៣២៩	១២.៩៩៩.៧០៥	២.៥៣៧.០៨៧	១០.២២១.៩២៤
កម្រៃពីប័ណ្ណ Master/Visa and UPI	៨.១៩៦.៤៤៩	៣៣.៤០៨.៧២៦	៧.០៤៥.០៥៧	២៨.៣៨៤.៥៣៥
ទូរស័ព្ទនិងទូរសារ	៣៥៤.១៧០	១.៤៤៣.៥៩៧	១៩០.១៨៧	៧៦៦.២៦៣
ការបញ្ចូលទឹកប្រាក់តាមទូរស័ព្ទ ដោយគ្មានលេខកូដ	១.៣៣០.០០០	៥.៤២១.០៨០	៦១៨.៤០០	២.៤៩១.៥៣៤
កម្រៃលើសសារពីសេវាធានារ៉ាប់រង	៤១៤.៩៦១	១.៦៩១.៣៨១	៣៨៧.៥៦៩	១.៥៦១.៥១៦
កម្រៃផ្សេងៗ	១.៦៩២.១៨៩	៦.៨៩៧.៣៦៣	៨២៦.១៧០	៣.៣២៨.៦៣៨
	<b>២១.៨៥៨.៣២៨</b>	<b>៨៩.០៩៤.៥៤៥</b>	<b>១៧.២២៩.៨៣៩</b>	<b>៦៩.៤១៩.០២២</b>
<b>ចំណាយពីកម្រៃ និង លើសសារ</b>				
ចំណាយសេវា MasterCard	២.៥២០.១៣៦	១០.២៧២.០៧៤	២.២៧៦.៦៩៨	៩.១៧២.៨១៦
ចំណាយសេវា Visa Card	៤.៣៣២.៣៦៧	១៧.៦៥៨.៧២៨	៣.១២៩.១៦១	១២.៦០៧.៣៩០
ចំណាយសេវាធានារ៉ាប់រង និងគ្រឹះស្ថាន ហិរញ្ញវត្ថុផ្សេងៗ	៨៣៦.២៨៦	៣.៤០៨.៧០២	៧៣៩.១០២	២.៩៧៧.៨៤២
ចំណាយសេវា Union Pay	២៥.៨៨៧	១០៥.៥១៦	៣៥.៥១៧	១៤៣.០៩៨
ចំណាយផ្សេងៗ	២០០	៨១៥	១.៧៨៤	៧.១៨៨
	<b>៧.៧១៤.៨៧៦</b>	<b>៣១.៤៤៥.៨៣៥</b>	<b>៦.១៨២.២៦២</b>	<b>២៤.៩០៨.៣៣៤</b>
<b>ចំណូលពីកម្រៃលើសសារសុទ្ធ</b>	<b>១៤.១៤៣.៤៥២</b>	<b>៥៧.៦៤៨.៧១០</b>	<b>១១.០៤៧.៥៧៧</b>	<b>៤៤.៥១០.៦៨៨</b>

**ធនាគារវិជ្ជាជីវៈកម្ពុជា ភ្នំពេញ**

**កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុសង្ខេបបណ្តោះអាសន្ន**

**សម្រាប់ដំណាច់ការិយបរិច្ឆេទ ៣ខែ និង៦ខែ គិតត្រឹមថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២០**

**២២. ចំណូលប្រតិបត្តិការផ្សេងៗ**

	ដំណាច់ការិយបរិច្ឆេទ ៣ខែ ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២០		ដំណាច់ការិយបរិច្ឆេទ ៣ខែ ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០១៩	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
ចំណេញពីអត្រាប្តូរប្រាក់សុទ្ធ	៦១៤.៩៤០	២.៥១៣.២៦០	១៩៧.៤៣៩	៨០០.០២៣
ចំណូលផ្សេងៗ	១០.៦៣០	៤៣.៤៤៥	៣៦០	១.៤៥៩
	៦២៥.៥៧០	២.៥៥៦.៧០៥	១៩៧.៧៩៩	៨០១.៤៨២

	ដំណាច់ការិយបរិច្ឆេទ ៦ខែ ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២០		ដំណាច់ការិយបរិច្ឆេទ ៦ខែ ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០១៩	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
ចំណេញពីអត្រាប្តូរប្រាក់សុទ្ធ	១.៣៨២.៨៩៦	៥.៦៣៦.៦៨៤	៦២២.០២៩	២.៥០៦.១៥៥
ចំណូលផ្សេងៗ	១១.៧៣០	៤៧.៨១២	១៣២.១៦៣	៥៣២.៤៨៥
	១.៣៩៤.៦២៦	៥.៦៨៤.៤៩៦	៧៥៤.១៩២	៣.០៣៨.៦៤០

**២៣. ចំណាយបុគ្គលិក**

	ដំណាច់ការិយបរិច្ឆេទ ៣ខែ ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២០		ដំណាច់ការិយបរិច្ឆេទ ៣ខែ ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០១៩	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
ប្រាក់បៀវត្សរ៍ និងប្រាក់រង្វាន់	១៦.៥៣៦.៩៨៨	៦៧.៥៨៦.៦៧០	១៣.៥៩៥.៥៦៥	៥៥.០៨៩.២៣០
ប្រាក់បំណាច់អតីតភាពការងារ	៨៩៣.៧៦៧	៣.៦៥២.៨២៦	៥៣០.៨៨៣	២.១៥១.១៣៨
ចំណាយផ្សេងៗលើបុគ្គលិក	៤៣៥.៨១២	១.៧៨១.១៦៣	៥៥៦.១០៤	២.២៥៣.៣៣៣
	១៧.៨៦៦.៥៦៧	៧៣.០២០.៦៥៩	១៤.៦៨២.៥៥២	៥៩.៤៩៣.៧០១



**ធនាគារវប្បធិការស៊ី ប៊ី កាត**

**កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុសង្ខេបបណ្តោះអាសន្ន**

**សម្រាប់ដំណាច់ការិយបរិច្ឆេទ ៣ខែ និង៦ខែ គិតត្រឹមថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២០**

**២៣. ចំណាយបុគ្គលិក (ត)**

	ដំណាច់ការិយបរិច្ឆេទ ៦ខែ ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២០		ដំណាច់ការិយបរិច្ឆេទ ៦ខែ ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០១៩	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
			(មិនបានត្រួតពិនិត្យ និងធ្វើសវនកម្ម)	
ប្រាក់បៀវត្សរ៍ និងប្រាក់រង្វាន់	៣៣.១៣០.០៧៦	១៣៥.០៣៨.១៩០	២៤.២១៧.២៤៧	៩៧.៥៧១.២៨៨
ប្រាក់បំណាច់អតីតភាពការងារ	១.៨២៣.៨១៩	៧.៤៣៣.៨៨៦	(២១៤.៧៤៧)	(៨៦៥.២១៦)
ចំណាយផ្សេងៗលើបុគ្គលិក	៩៥២.៨៤៥	៣.៨៨៣.៧៩៦	៨៨៩.៩៣៤	៣.៥៨៥.៥៤៥
	<u>៣៥.៩០៦.៧៤០</u>	<u>១៤៦.៣៥៥.៨៧២</u>	<u>២៤.៨៩២.៤៣៤</u>	<u>១០០.២៩១.៦១៧</u>

**ធនាគារវប្បធិការស៊ី ប៊ី កាត**

**កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុសង្ខេបបណ្តោះអាសន្ន**

**សម្រាប់ដំណាច់ការិយបរិច្ឆេទ ៣ខែ និង៦ខែ គិតត្រឹមថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២០**

**២៤. ចំណាយប្រតិបត្តិការ**

	ដំណាច់ការិយបរិច្ឆេទ ៣ខែ ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២០		ដំណាច់ការិយបរិច្ឆេទ ៣ខែ ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០១៩	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
			(មិនបានត្រួតពិនិត្យ និងធ្វើសវនកម្ម)	
ការជួសជុល និងថែទាំ	២.០១២.១៤៦	៨.២២៣.៦៤១	៩២៩.៩៨១	៣.៧៦៨.២៨៣
សម្ភារៈការិយាល័យ	១.២៦៤.៧៣៣	៥.១៦៨.៩៦៤	៧៥១.៩៧៤	៣.០៤៦.៩៩៩
សេវាសន្តិសុខ	៦០៧.២៤០	២.៤៨១.៧៩០	៤៥៦.០៩៦	១.៨៤៨.១០១
ការជួលយានយន្ត	៦០១.៧៦៦	២.៤៥៩.៤១៨	៣៩២.០៩២	១.៥៨៨.៧៥៧
ថ្លៃទឹក និងភ្លើង	៥៧៣.៥៣១	២.៣៤៤.០២១	៤៦៧.៤៧២	១.៨៩៤.១៩៧
ថ្លៃកម្មវិធី និងការផ្សាយ ពាណិជ្ជកម្ម	៣៩១.៥៧២	១.៦០០.៣៥៥	៤៧៨.៣៧៧	១.៩៣៨.៣៨៤
ទំនាក់ទំនង	៣៧៨.១៨៧	១.៥៤៥.៦៥០	៣០០.៩៤៩	១.២១៩.៤៤៥
ជំនាញវិជ្ជាជីវៈ	៣១២.៥០៩	១.២៧៧.២២៤	២៥៩.៤៥៩	១.០៥១.៣២៨
ការជួលអាគារ	២៥៦.៦៥៦	១.០៤៨.៩៥៣	២១០.៥៣២	៨៥៣.០៧៦
ការធានារ៉ាប់រង	១៩២.១៨៥	៧៨៥.៤៦០	១២៧.០៨៥	៥១៤.៩៤៨
អាជ្ញាប័ណ្ណ	១៦៩.៧០៣	៦៩៣.៥៧៦	១៦០.៥៦០	៦៥០.៥៨៩
ថ្លៃប្រតិបត្តិការយានយន្ត	១៦៥.១៣៣	៦៧៤.៨៩៩	១៦៥.៩៦៧	៦៧២.៤៩៨
កម្រៃក្រុមប្រឹក្សាភិបាល	៨៥.៦២៥	៣៤៩.៩៤៩	៣៥.០៨៩	១៤២.១៨១
ថ្លៃធ្វើដំណើរ	៦២.៥០៦	២៥៥.៤៦២	១១៦.៥៥៦	៤៧២.២៨៥
ថ្លៃពិនិត្យគណនេយ្យ	៥៥.៦៩៦	២២៧.៦៣០	៥៩.៧១១	២៤១.៩៤៩
អាហារ និងការកំសាន្ត	១៦.១៩៦	៦៦.១៩៣	២៤.៩៦៤	១០១.១៥៤
ថ្លៃសមាជិកភាព	១២.៦៥០	៥១.៧០១	២.៥៧១	១០.៤១៨
ចំណាយផ្សេងៗ	៧០.៤៥៧	២៨៧.៩៥៧	១៥១.៨៥៨	៦១៥.៣២៧
	<b>៧.២២៨.៤៩១</b>	<b>២៩.៥៤២.៨៤៣</b>	<b>៥.០៩១.២៩៣</b>	<b>២០.៦២៩.៩១៩</b>

**ធនាគារវប្បធម៌កម្ពុជា ភ្នំពេញ**

**កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុសង្ខេបបណ្តោះអាសន្ន**

**សម្រាប់ដំណាច់ការិយបរិច្ឆេទ ៣ខែ និង៦ខែ គិតត្រឹមថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២០**

**២៤. ចំណាយប្រតិបត្តិការ (ត)**

	ដំណាច់ការិយបរិច្ឆេទ ៦ខែ ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២០		ដំណាច់ការិយបរិច្ឆេទ ៦ខែ ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០១៩	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
			(មិនបានត្រួតពិនិត្យ និងធ្វើសវនកម្ម)	
ការជួសជុល និងថែទាំ	៣.៧៨៣.៧៣០	១៥.៤២២.៤៨៣	១.៧៣៥.៩០០	៦.៩៩៣.៩៤១
សម្ភារៈការិយាល័យ	២.៥១៩.០២៦	១០.២៦៧.៥៥០	១.៥៥៧.៤៤៧	៦.២៧៤.៩៥៤
សេវាសន្តិសុខ	១.២៣៨.២០៣	៥.០៤៦.៩១៥	៧៦៣.៤៥២	៣.០៧៥.៩៤៨
ការជួលយានយន្ត	១.១៨៣.៦០៣	៤.៨២៤.៣៦៦	៨៧៩.៦៤៨	៣.៥៤៤.១០២
ការជួលអាគារ	១.១០១.៨៤៩	៤.៤៩១.១៣៧	៤២១.៥៥៥	១.៦៩៨.៤៤៥
ថ្លៃទឹក និងភ្លើង	១.០៧៨.៨១២	៤.៣៩៧.២៣៨	៨៧២.០៦៩	៣.៥១៣.៥៦៦
ផ្នែកទីផ្សារ និងការផ្សាយ ពាណិជ្ជកម្ម	៩១២.៩៥៩	៣.៧២១.២២១	៨៨៦.៧៧៨	៣.៥៧២.៨២៩
ទំនាក់ទំនង	៧៦២.៩០២	៣.១០៩.៥៨៩	៥៣៦.១២៤	២.១៦០.០៤៤
ជំនាញវិជ្ជាជីវៈ	៦៣៣.៧៤៨	២.៥៨៣.១៥៧	៤៧៦.៤៤៧	១.៩១៩.៦០៥
ថ្លៃប្រតិបត្តិការយានយន្ត	៣៨២.២៣៧	១.៥៥៧.៩៩៨	៣១៣.០៨៨	១.២៦១.៤៣២
ការធានារ៉ាប់រង	៣៧៨.៣១៦	១.៥៤២.០១៦	២៤៤.៥៣៤	៩៨៥.២២៧
អាជ្ញាប័ណ្ណ	៣៥៤.៧៩២	១.៤៤៦.១៣២	៣២០.១៨៤	១.២៩០.០២១
កម្រៃក្រុមប្រឹក្សាភិបាល	១៧១.៩៨៥	៧០១.០១១	៦៩.៦៨៥	២៨០.៧៦១
ថ្លៃធ្វើដំណើរ	១៥៨.៧៤៨	៦៤៧.០៥៧	១៨៣.១១៥	៧៣៧.៧៧០
ថ្លៃពិនិត្យគណនេយ្យ	១៤៦.៩៣០	៥៩៨.៨៨៧	១៤០.៣២២	៥៦៥.៣៥៧
អាហារ និងការកំសាន្ត	៦៩.៨៧៨	២៨៤.៨២៣	១៨៦.២៦៩	៧៥០.៤៧៨
ថ្លៃសមាជិកភាព	៣១.៣៩០	១២៧.៩៤៦	១៩.៣៥៩	៧៧.៩៩៧
ចំណាយផ្សេងៗ	១៤៣.៩៣០	៥៨៦.៦៥៧	២៨២.២៩១	១.១៣៧.៣៥១
	<b>១៥.០៥៣.០៣៨</b>	<b>៦១.៣៥៦.១៨៣</b>	<b>៩.៨៨៨.២៦៧</b>	<b>៣៩.៨៣៩.៨២៨</b>

**ធនាគារវប្បធម៌កម្ពុជា ភ្នំពេញ**

**កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុសង្ខេបបណ្តោះអាសន្ន**

**សម្រាប់ដំណាច់ការិយបរិច្ឆេទ ៣ខែ និង៦ខែ គិតត្រឹមថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២០**

**២៥. ចំណាយរំលស់**

	ដំណាច់ការិយបរិច្ឆេទ ៣ខែ ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២០		ដំណាច់ការិយបរិច្ឆេទ ៣ខែ ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០១៩	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
			(មិនបានត្រួតពិនិត្យ និងធ្វើសវនកម្ម)	
ទ្រព្យសម្បត្តិ និងបរិក្ខារ	២.៩០៨.៨៧៥	១១.៨៨៨.៥៧២	១.៩៥៩.៥១១	៧.៩៣៩.៩៣៩
សិទ្ធិក្នុងការប្រើប្រាស់ទ្រព្យសកម្ម	១.៨៤៨.២៩៥	៧.៥៥៣.៩៨២	១.៣៦៨.៥៥៦	៥.៥៤៥.៣៨៩
ទ្រព្យសកម្មអរូបី	២៧៩.១៧០	១.១៤០.៩៦៨	២០៩.១៣១	៨៤៧.៣៩៨
	<b>៥.០៣៦.៣៤០</b>	<b>២០.៥៨៣.៥២២</b>	<b>៣.៥៣៧.១៩៨</b>	<b>១៤.៣៣២.៧២៦</b>

	ដំណាច់ការិយបរិច្ឆេទ ៦ខែ ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២០		ដំណាច់ការិយបរិច្ឆេទ ៦ខែ ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០១៩	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
			(មិនបានត្រួតពិនិត្យ និងធ្វើសវនកម្ម)	
ទ្រព្យសម្បត្តិ និងបរិក្ខារ	៥.៦៤៧.៩៧២	២៣.០២១.១៣៤	៣.៧៣៤.០៤៣	១៥.០៤៤.៤៥៩
សិទ្ធិក្នុងការប្រើប្រាស់ទ្រព្យសកម្ម	២.៨៥៥.៨០២	១១.៦៣៦.១៧៤	២.៦៨៥.៣៨៣	១០.៨១៩.៤០៨
ទ្រព្យសកម្មអរូបី	៥៤៥.១៦៤	២.២២២.០៨៨	៣៥៣.៦៥៥	១.៤២៤.៨៧៦
	<b>៩.០៤៨.៩៣៨</b>	<b>៣៦.៨៨៩.៣៩៦</b>	<b>៦.៧៧៣.០៨១</b>	<b>២៧.២៨៨.៧៤៣</b>

**ធនាគារវប្បធម៌ អេស៊ី បំភាន់**

**កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុសង្ខេបបណ្តោះអាសន្ន**

**សម្រាប់ដំណាច់ការិយបរិច្ឆេទ ៣ខែ និង៦ខែ គិតត្រឹមថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២០**

**២៦. ការខាតបង់សុទ្ធពិធានកលើទ្រព្យសកម្មហិរញ្ញវត្ថុ**

	ដំណាច់ការិយបរិច្ឆេទ ៣ខែ ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២០		ដំណាច់ការិយបរិច្ឆេទ ៣ខែ ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០១៩	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
			(មិនបានត្រួតពិនិត្យ និងធ្វើសវនកម្ម)	
ឥណទានផ្តល់អតិថិជន	២.៦៩៧.៩៨៤	១១.០២៦.៦៦១	៩០១.២៦៥	៣.៦៥១.៩២៦
សមតុល្យនៅធនាគារនានា	១២៩.៤១៥	៥២៨.៩១៩	៩៨.៧៩៤	៤០០.៣១៣
មូលបត្រវិនិយោគ	៥៨៦	២.៣៩៥	៥៧.២៣២	២៣១.៩០៤
ប្រាក់កក់សម្រាប់ការជួល	(៩.១២៤)	(៣៧.២៩០)	(២៥៣)	(១.០២៥)
កិច្ចសន្យាឥណទាន និងកិច្ចសន្យា ធានាហិរញ្ញវត្ថុ	៣.០០៤	១២.២៧៧	(១៧.៩៤៤)	(៧២.៧២៥)
	<b>២.៨២១.៨៦៥</b>	<b>១១.៥៣២.៩៦២</b>	<b>១.០៣៩.០៩០</b>	<b>៤.២១០.៣៩៣</b>

	ដំណាច់ការិយបរិច្ឆេទ ៦ខែ ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២០		ដំណាច់ការិយបរិច្ឆេទ ៦ខែ ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០១៩	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
			(មិនបានត្រួតពិនិត្យ និងធ្វើសវនកម្ម)	
ឥណទានផ្តល់អតិថិជន	៤.០៦២.០១៧	១៦.៥៥៦.៧៨១	៨០២.៦៣២	៣.២៣៣.៨០៤
សមតុល្យនៅធនាគារនានា	៧២០.៣២៤	២.៩៣៦.០៤១	១.០៨៣.២៦៤	៤.៣៦៤.៤៧១
មូលបត្រវិនិយោគ	(៧៣៤)	(២.៩៩២)	(៥.៥២៥)	(២២.២៦០)
ប្រាក់កក់សម្រាប់ការជួល	(៨.៩៥៥)	(៣៦.៥០១)	២៧៤	១.១០៤
កិច្ចសន្យាឥណទាន និងកិច្ចសន្យា ធានាហិរញ្ញវត្ថុ	១៣.១៤២	៥៣.៥៦៧	(៨.៨៣៧)	(៣៥.៦០៥)
	<b>៤.៧៨៥.៧៩៤</b>	<b>១៩.៥០៦.៨៦៦</b>	<b>១.៨៧១.៨០៨</b>	<b>៧.៥៤១.៥១៤</b>

**ធនាគារវិជ្ជាជីវៈ ភីអិលស៊ី ប៊ីអិលស៊ី**

**កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុសង្ខេបបណ្តោះអាសន្ន**

**សម្រាប់ដំណាច់ការិយបរិច្ឆេទ ៣ខែ និង៦ខែ គិតត្រឹមថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២០**

**២៧. សាច់ប្រាក់ និងសាច់ប្រាក់សមមូល**

សម្រាប់គោលបំណងរបាយការណ៍លំហូរសាច់ប្រាក់ សាច់ប្រាក់ និងសាច់ប្រាក់សមមូល រួមមាន៖

	ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២០		ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០១៩	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
សាច់ប្រាក់ក្នុងដៃ	៣០៤.៤៧២.១៤០	១.២៤៦.២០៤.៤៦៩	១៩៩.៧៥០.៥៣១	៨១២.១៨៥.៦៥៩
សមតុល្យនៅធនាគារជាតិ នៃកម្ពុជា	៣៧០.៩៥៣.១០៣	១.៥១៨.៣១១.០៥១	២២២.៨៣០.៧៣៩	៩០៦.០២៩.៧៨៥
សមតុល្យនៅធនាគារនានា	១៦៨.១៥៣.២៩០	៦៨៨.២៥១.៤១៦	៤៤.៨៤៦.៨៥៦	១៨២.៣៤៧.៣១៦
	<u>៨៤៣.៥៧៨.៥៣៣</u>	<u>៣.៤៥២.៧៦៦.៩៣៦</u>	<u>៤៦៧.៤២៨.១២៦</u>	<u>១.៩០០.៥៦២.៧៦០</u>

សាច់ប្រាក់សុទ្ធ និង សាច់ប្រាក់សមមូល រួមមាន សាច់ប្រាក់ និងប្រាក់បញ្ញើមានកាលកំណត់រយៈពេលខ្លី ដែលមានអាយុកាលដើម ៣ខែ ឬតិចជាងនេះ ដោយកាត់កងឥណទានវិបារូបន៍ដែលនៅសល់។ តម្លៃយោងនៃទ្រព្យសកម្មទាំងនេះ គឺប្រហាក់ប្រហែលនឹងតម្លៃសមរម្យ។ សាច់ប្រាក់ និង សាច់ប្រាក់សមមូលសម្រាប់ដំណាច់ការិយបរិច្ឆេទ ដូចដែលបានបង្ហាញនៅក្នុងរបាយការណ៍លំហូរសាច់ប្រាក់ អាចត្រូវបានផ្គូផ្គងជាមួយធាតុដែលពាក់ព័ន្ធនៅក្នុងរបាយការណ៍ស្ថានភាពហិរញ្ញវត្ថុ ដូចដែលបានបង្ហាញខាងលើ។

**ធនាគារវិជ្ជាជីវៈស៊ី ប៊ី ភី**

**កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុសង្ខេបបណ្តោះអាសន្ន**

**សម្រាប់ដំណាច់ការិយបរិច្ឆេទ ៣ខែ និង៦ខែ គិតត្រឹមថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២០**

**២៨. សម្ព័ន្ធន្តរាគមន៍**

**(ក) សមតុល្យសម្ព័ន្ធន្តរាគមន៍**

	ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២០		ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៩	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
កម្ចីពីធនាគារជាតិនៃប្រទេសកាណាដា	១២៥.៣០២.៥៨២	៥១២.៨៦៣.៤៦៨	១២៨.០០០.០០០	៥២១.៦០០.០០០
ប្រាក់បញ្ញើ និងប្រាក់តម្កល់ដោយគណៈគ្រប់គ្រងសំខាន់ៗ អភិបាល និងភាគទុនិក	៣.៧១១.៦៩៩	១៥.១៩១.៩៨៣	៣.៨០៣.២០២	១៥.៤៩៨.០៤៨

**(ខ) ប្រតិបត្តិការជាមួយសម្ព័ន្ធន្តរាគមន៍នានា**

	ដំណាច់ការិយបរិច្ឆេទ ៣ខែ ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២០		ដំណាច់ការិយបរិច្ឆេទ ៣ខែ ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០១៩	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
ចំណាយលើការប្រាក់ឱ្យធនាគារជាតិនៃប្រទេសកាណាដា	២.៥៦៧.៤៩៦	១០.៤៩៣.៣៥៦	១.៩៦១.៨២៣	៧.៩៤៩.៣០៧
ចំណាយលើការប្រាក់ឱ្យគណៈគ្រប់គ្រងសំខាន់ៗ អភិបាល និងភាគទុនិក	១៨.៨០១	៧៦.៨៣៩	២៩.៥០២	១១៩.៥៤៣
			(មិនបានត្រួតពិនិត្យ និងធ្វើសវនកម្ម)	
	ដំណាច់ការិយបរិច្ឆេទ ៦ខែ ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២០		ដំណាច់ការិយបរិច្ឆេទ ៦ខែ ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០១៩	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
ចំណាយលើការប្រាក់ឱ្យធនាគារជាតិនៃប្រទេសកាណាដា	៥.២២០.៦៦៦	២១.២៧៩.៤៣៥	៣.៩១១.៦១២	១៥.៧៥៩.៨៨៥
ចំណាយលើការប្រាក់ឱ្យគណៈគ្រប់គ្រងសំខាន់ៗ អភិបាល និងភាគទុនិក	៧៤.៧១៩	៣០៤.៥៥៥	៦៤.០៧៦	២៥៨.១៦២

**ធនាគារវប្បធម៌កម្ពុជា ភ្នំពេញ**

**កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុសង្ខេបបណ្តោះអាសន្ន**

**សម្រាប់ដំណាច់ការិយបរិច្ឆេទ ៣ខែ និង៦ខែ គិតត្រឹមថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២០**

**២៨. សម្ព័ន្ធព្រំ (ត)**

**(ក) ប្រាក់បៀវត្សរបស់គណៈគ្រប់គ្រងសំខាន់ៗ អភិបាល និងភាគទុនិក**

	ដំណាច់ការិយបរិច្ឆេទ ៣ខែ ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២០		ដំណាច់ការិយបរិច្ឆេទ ៣ខែ ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០១៩	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
ប្រាក់បៀវត្ស និងអត្ថប្រយោជន៍	៤.០៨៨.៨៩២	១៦.៧១១.៣០២	៤.០៧៨.៤០៥	១៦.៥២៥.៦៩៧

	ដំណាច់ការិយបរិច្ឆេទ ៦ខែ ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២០		ដំណាច់ការិយបរិច្ឆេទ ៦ខែ ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០១៩	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
ប្រាក់បៀវត្ស និងអត្ថប្រយោជន៍	៧.៧៨០.៧៤២	៣១.៧១៤.៣០៤	៥.៥២២.៨០៨	២២.២៥១.៣៩៣



**ធនាគារវិបាក្រុមហ៊ុន ប៊ីកាត**

**កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុសង្ខេបបណ្តោះអាសន្ន**

**សម្រាប់ដំណាច់ការិយបរិច្ឆេទ ៣ខែ និង៦ខែ គិតត្រឹមថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២០**

**២៩. កិច្ចសន្យាឥណទាន និង កិច្ចសន្យាធានាហិរញ្ញវត្ថុ**

	ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២០		ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៩	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
ឥណទានវិបាក្រុមហ៊ុនដែល				
មិនទាន់បានប្រើ	៧៨.៧៦៧.៣៧០	៣២២.៣៩៤.៨៤៥	៥០.៣៤២.៤៣៨	២០៥.១៤៥.៤៣៥
មូលបត្របំណុល	១២.១៥៤.០៩៤	៤៩.៧៤៦.៧០៧	១៥.៣៦៧.៦០៣	៦២.៦២២.៩៨២
លិខិតឥណទាន	៦.០៨១.១៩៥	២៤.៨៩០.៣៣១	៨.៧២៤.៣៤៩	៣៥.៥៥១.៧២២
បណ្តុំឥណទានដែលមិនទាន់បានប្រើ	៩.៩៦៦.១៥៤	៤០.៧៩១.៤៦៨	៩.៤៣០.៣១៦	៣៨.៤២៨.៥៣៨
មូលបត្រ	៤.៤០០.០០០	១៨.០០៩.២០០	៤.៤០០.០០០	១៧.៩៣០.០០០
ការធានាលើការទូទាត់	៨.៥៦១.២៥៤	៣៤.៣៨៦.៣៣៣	៥.៨៩៧.១០៣	២៤.០៣០.៦៩៥
មូលបត្របំណុលលើការដេញថ្លៃ	៤.៣១៧.៦៩០	១៧.៦៧២.៣០៥	៥.២១៣.៨៩៩	២១.២៤៦.៦៣៨
មូលបត្របំណុលលើការធានា	៣.១៦២	១២.៩៤២	១៥.២០១	៦១.៩៤៤
ការធានាផ្សេងៗ	៣៣០.៤០២	១.៣៥២.៣៣៥	៣៣០.៤០២	១.៣៤៦.៣៨៨
	<u>១២៤.៤២១.៣២១</u>	<u>៥០៩.២៥៦.៤៦៦</u>	<u>៩៩.៧២១.៣១១</u>	<u>៤០៦.៣៦៤.៣៤២</u>

**៣០. របាយការណ៍តាមផ្នែក**

ធនាគារ មិនត្រូវបានតម្រូវឱ្យធ្វើរបាយការណ៍តាមផ្នែកទេ ពីព្រោះប្រាក់ចំណូលមួយភាគធំ គឺបានមកពី អាជីវកម្មផ្នែកតែមួយ ដែលជាឥណទាន និងប្រាក់កម្ចី។ សកម្មភាពទាំងអស់ត្រូវបានធ្វើឡើង នៅក្នុងព្រះរាជាណាចក្រកម្ពុជា។

**ធនាគារវិជ្ជាជីវៈ ភីអិលស៊ី ភីអិលស៊ី**

**កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុសង្ខេបបណ្តោះអាសន្ន**

**សម្រាប់ដំណាច់ការិយបរិច្ឆេទ ៣ខែ និង៦ខែ គិតត្រឹមថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២០**

**៣១. ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ**

គោលការណ៍គ្រប់គ្រងហានិភ័យហិរញ្ញវត្ថុរបស់ធនាគារ បានធ្វើឡើងស្របទៅនឹងគោលការណ៍ដែលបានបង្ហាញនៅក្នុងរបាយការណ៍ហិរញ្ញវត្ថុប្រចាំឆ្នាំ សម្រាប់ដំណាច់ការិយបរិច្ឆេទគិតត្រឹម ថ្ងៃទី ៣១ ខែធ្នូ ឆ្នាំ ២០១៩ លើកលែងតែចំណុចដែលបានបង្ហាញនៅក្នុងកំណត់សម្គាល់លេខ ៣២។

**ការខាតបង់រំពឹងទុក - បម្រែបម្រួលនៃ ECL នៃឥណទានផ្តល់ដល់អតិថិជន**

តារាងខាងក្រោមសង្ខេបពីសំវិធានធនលើការខាតបង់ឥណទានផ្តល់ដល់អតិថិជននាដំណាច់ការិយបរិច្ឆេទ ៖

	ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២០				
	ដំណាក់កាល	ដំណាក់កាល	ដំណាក់កាល		
	ទី១	ទី២	ទី៣		
	ECL ១២ខែ	ECL អាយុកាល	ECL អាយុកាល	សរុប	
	ដុល្លារ អាមេរិក	ដុល្លារ អាមេរិក	ដុល្លារ អាមេរិក	ដុល្លារអាមេរិក	ពាន់រៀល
វិធានធនលើការខាតបង់នៅ ថ្ងៃទី ១ ខែមករា ឆ្នាំ២០២០	១.៥៧៣.៨៨១	៥៦៦.៣១៧	៤.២១៥.២៥៤	៦.៣៥៥.៤៥២	២៥.៨៩៨.៤៦៧
បម្រែបម្រួលវិធានធនលើការខាតបង់					
ផ្ទេរទៅដំណាក់កាលទី១	១៣.៥៨៩	(១៣.៥៨៩)	-	-	-
ផ្ទេរទៅដំណាក់កាលទី២	(៨.៨៣៣)	៨.៨៣៣	-	-	-
ផ្ទេរទៅដំណាក់កាលទី៣	(៣.៣៣៩)	(២០៣.៩៥៦)	២០៧.២៩៥	-	-
ការវាស់វែងឡើងវិញលើវិធានធនលើការ ខាតបង់សុទ្ធ (*)	៨០.៦៥២	៨៨៣.៧៦៤	២.៩៧៤.៧៤៥	៣.៩៣៩.១៦១	១៦.១២២.៩៨៦
ទ្រព្យសកម្មហិរញ្ញវត្ថុទទួលស្គាល់ថ្មី	៤៣៦.៤២២	-	-	៤៣៦.៤២២	១.៧៨៦.២៧៥
ទ្រព្យសកម្មហិរញ្ញវត្ថុលែងទទួលស្គាល់	(១៦៤.០៣០)	(១៧.៣៩០)	(៥៥.៣៣៧)	(២៣៦.៧៥៧)	(៩៦៩.០៤៦)
បម្រែបម្រួលនានា	(២៣)	(១០.០១៧)	(១៦០.២៨០)	(១៧០.៣២០)	(៦៩៧.១២០)
ភាពលម្អៀងពីការផ្លាស់ប្តូររូបិយបណ្ណ	-	-	-	-	១១៤.៣៩៩
សំវិធានធនលើការខាតបង់ នៅថ្ងៃទី ៣០ ខែមិថុនា ឆ្នាំ២០២០	១.៩២៨.៣១៩	១.២១៣.៩៦២	៧.១៨១.៦៧៧	១០.៣២៣.៩៥៨	៤២.២៥៥.៩៦១

(\*) រាប់បញ្ចូលការវាស់វែងឡើងវិញលើវិធានធនលើការខាតបង់ (បន្ទាប់ពីការផ្ទេរ) ដែលបណ្តាលមកពីការផ្លាស់ប្តូររូបិយបណ្ណនិងគុណភាពឥណទាននៃប្រាក់កម្ចីដែលមានស្រាប់។

**ធនាគារវិនិយោគៈអេស៊ី ប៊ីកាត**

**កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុសង្ខេបបណ្តោះអាសន្ន**

**សម្រាប់ដំណាច់ការិយបរិច្ឆេទ ៣ខែ និង៦ខែ គិតត្រឹមថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២០**

**៣១. ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ (ត)**

**ការខាតបង់រំពឹងទុក - បម្រែបម្រួលនៃ ECL នៃឥណទានផ្តល់ដល់អតិថិជន (ត)**

	ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៩				
	ដំណាក់កាល	ដំណាក់កាល	ដំណាក់កាល		
	ទី១	ទី២	ទី៣		
	ECL ១២ខែ	ECL អាយុកាល	ECL អាយុកាល	សរុប	
	ដុល្លារ អាមេរិក	ដុល្លារ អាមេរិក	ដុល្លារ អាមេរិក	ដុល្លារអាមេរិក	ពាន់រៀល
វិធានធនលើការខាតបង់នៅ ថ្ងៃទី ១ ខែមករា ឆ្នាំ២០១៩ បម្រែបម្រួលវិធានធនលើការខាតបង់	១.១០០.៩០៩	៧៨២.៣៣៤	២.៩៧៥.៨៤៣	៤.៨៥៩.០៨៦	១៩.៥២៣.៨០៦
ផ្ទេរទៅដំណាក់កាលទី១	១០៨.៦១២	(១០៦.៤៣២)	(២.១៨០)	-	-
ផ្ទេរទៅដំណាក់កាលទី២	(៥.៤៥៣)	៥៣.២០៣	(៤៧.៧៥០)	-	-
ផ្ទេរទៅដំណាក់កាលទី៣	(៥.០៤២)	(២២៩.២៦០)	២៣៤.៣០២	-	-
ការវាស់វែងឡើងវិញលើវិធានធនលើការខាតបង់សុទ្ធ (*)	(២០៩.៨០០)	២២៤.៦២៦	១.៦៣៩.០៦៣	១.៦៥៣.៨៨៩	៦.៧៣៩.៥៩៧
ទ្រព្យសកម្មហិរញ្ញវត្ថុទទួលស្គាល់ថ្មី	១.០២៦.៣១៨	៤៧.៦៣៨	៤៧១.៦៧៦	១.៥៤៥.៦៣២	៦.២៩៨.៤៥០
ទ្រព្យសកម្មហិរញ្ញវត្ថុលែងទទួលស្គាល់	(៤៤០.៧៤២)	(១៣៧.៤១២)	(២៩១.៥២៨)	(៨៦៩.៦៨២)	(៣.៥៤៣.៩៥៤)
បម្រែបម្រួលនានា	(៩២១)	(៦៨.៣៨០)	(៧៦៤.១៧២)	(៨៣៣.៤៧៣)	(៣.៣៩៦.៤០២)
ភាពលម្អៀងពីការផ្លាស់ប្តូររូបិយបណ្ណ	-	-	-	-	២៧៦.៩៧០
សំវិធានធនលើការខាតបង់នៅថ្ងៃទី ៣១ ខែធ្នូ ឆ្នាំ២០១៩	១.៥៧៣.៨៨១	៥៦៦.៣១៧	៤.២១៥.២៥៤	៦.៣៥៥.៤៥២	២៥.៨៩៨.៤៦៧

(\*) រាប់បញ្ចូលការវាស់វែងឡើងវិញលើវិធានធនលើការខាតបង់ (បន្ទាប់ពីការផ្ទេរ) ដែលបណ្តាលមកពីការផ្លាស់ប្តូរវិមាណនិងគុណភាពឥណទាននៃប្រាក់កម្ចីដែលមានស្រាប់។

**ធនាគារវប្បធិការស៊ី ប៊ី កាត**

**កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុសង្ខេបបណ្តោះអាសន្ន**

**សម្រាប់ដំណាច់ការិយបរិច្ឆេទ ៣ខែ និង៦ខែ គិតត្រឹមថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២០**

**៣១. ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ (ត)**

**ហានិភ័យសន្ទនីយភាព**

**ការវិភាគតាមអាយុកាលនៃបំណុលហិរញ្ញវត្ថុ និងទ្រព្យសកម្មហិរញ្ញវត្ថុ**

តារាងខាងក្រោមបង្ហាញពីអាយុកាលទៅតាមកិច្ចសន្យាជាក់ស្តែងដែលនៅសល់ នៃទ្រព្យសកម្មហិរញ្ញវត្ថុ និងបំណុលហិរញ្ញវត្ថុរបស់ធនាគារ។ ផលបូកនៃសមតុល្យដែលបានបង្ហាញនៅក្នុងការវិភាគតាមអាយុកាលមិនអាចផ្គូផ្គងជាមួយនឹងតម្លៃយោងនៃទ្រព្យសកម្ម និងបំណុលដូចដែលបានបង្ហាញនៅក្នុងរបាយការណ៍ស្ថានភាពហិរញ្ញវត្ថុឡើយ។ នេះដោយសារតែការវិភាគភាពតាមអាយុកាល រួមបញ្ចូល លំហូរសាច់ប្រាក់ទាំងអស់ដែលទាក់ទងនឹងប្រាក់ដើម ដោយពុំផ្អែកលើមូលដ្ឋានអប្បបរមា ។ ចំនួនទឹកប្រាក់សម្រាប់កិច្ចសន្យាឥណទាន និងកិច្ចសន្យាធានាហិរញ្ញវត្ថុគឺជាចំនួនអតិបរិមាដែលអាចត្រូវបានដកចេញក្រោមកិច្ចសន្យាឥណទាន ឬហៅថាកិច្ចសន្យាធានាហិរញ្ញវត្ថុដែលរួមបញ្ចូលទាំង រយៈពេលដំបូងដែល កិច្ចសន្យាទាំងនេះត្រូវបានទូទាត់។ លំហូរសាច់ប្រាក់ដែលពុំបានធ្វើអប្បបរមា ជាបំណុលដែលស្ថិតនៅក្រោមកិច្ចសន្យាធានាហិរញ្ញវត្ថុ និងកិច្ចសន្យាប្រហាក់ប្រហែលដោយបែងចែកផ្អែកលើកាលបរិច្ឆេទដំបូង ដែលគេអាចទូទាត់បាន។

**ធនាគារវប្បធិការស៊ី ប័កាត**

**កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុសង្ខេបបណ្តោះអាសន្ន**

**សម្រាប់ដំណាច់ការិយបរិច្ឆេទ ៣ខែ និង៦ខែ គិតត្រឹមថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២០**

**៣១. ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ (ត)**

**ហានិភ័យសន្ទនីយភាព (ត)**

**ការវិភាគតាមអាយុកាលនៃបំណុលហិរញ្ញវត្ថុ និងទ្រព្យសកម្មហិរញ្ញវត្ថុ (ត)**

	តម្លៃដុល							
	តម្លៃយោង ដុល្លារអាមេរិក	លំហូរចូល(ចេញ) ដុល្លារអាមេរិក	រហូតដល់ ១ខែ ដុល្លារអាមេរិក	>១-៣ ខែ ដុល្លារអាមេរិក	> ៣-១២ខែ ដុល្លារអាមេរិក	> ១-៥ ឆ្នាំ ដុល្លារអាមេរិក	លើសពី ៥ឆ្នាំ ដុល្លារអាមេរិក	មិនមានអាយុកាល ដុល្លារអាមេរិក
<b>ថ្ងៃទី ៣០ ខែមិថុនា ឆ្នាំ២០២០</b>								
<b>ទ្រព្យសកម្មហិរញ្ញវត្ថុតាមប្រភេទ</b>								
ទ្រព្យសកម្មមិនមែននិស្សន្ទ								
សាច់ប្រាក់ក្នុងដៃ	៣០៤.៤៧២.១៤០	៣០៤.៤៧២.១៤០	៣០៤.៤៧២.១៤០	-	-	-	-	-
សមតុល្យនៅធនាគារជាតិនៃកម្ពុជា	១.១៧៤.០០២.៨៤៧	១.១៧៤.៧៣៩.៤៦៦	២៦៥.៦៦១.៥៤៤	២៣០.០៤៣.៥៧៤	៣៨៥.៣៣៦.៣២៨	-	-	២៩៣.៦៩៨.០២០
សមតុល្យនៅធនាគារ នានា	២៦២.៤០៧.៧៥៤	២៦៤.៩៣៩.៤១៨	១១៩.៦១០.០២៨	៧០.២៨៥.៩៨២	៧៥.០៤៣.៤០៨	-	-	-
ឥណទានផ្តល់ដល់អតិថិជន	៣.១១៩.០០៧.៩៨៩	៤.៣១៨.៣១៥.៩៩៩	២២០.៣៩០.៣២៧	១១៨.៩៣២.៩៣៩	៥២៥.៦៩៧.២៧៩	២.៣៩៦.៣២៦.៩៩២	១.០៥៦.៩៦៨.៤៦២	-
មូលបត្រវិនិយោគ	៣.៣៨៦.៥៥២	៤.០៨៦.៤៦០	-	-	-	៤.០៨៦.៤៦០	-	-
ទ្រព្យសកម្មផ្សេងៗ	៩.៩៩៣.៥៣៩	៩.៩៩៣.៥៣៩	៧.២៧១.២៨១	២១.១៨១	៧៨.៦៨៨	៦៩២.១២៦	១.៩៣០.២៦៣	-
	<u>៤.៨៧៣.២៧០.៨២១</u>	<u>៦.០៧៦.៥៤៧.០២២</u>	<u>៩១៧.៧៤០.៣២០</u>	<u>៤១៩.២៨៣.៦៧៦</u>	<u>៩៨៦.១៥៥.៧០៣</u>	<u>២.៤០១.១០៥.៥៧៨</u>	<u>១.០៥៨.៨៩៨.៧២៥</u>	<u>២៩៣.៦៩៨.០២០</u>
សមមូលជាដុល្លារអាមេរិក	<u>៤.៨៧៣.២៧០.៨២១</u>	<u>៦.០៧៦.៥៤៧.០២២</u>	<u>៩១៧.៧៤០.៣២០</u>	<u>៤១៩.២៨៣.៦៧៦</u>	<u>៩៨៦.១៥៥.៧០៣</u>	<u>២.៤០១.១០៥.៥៧៨</u>	<u>១.០៥៨.៨៩៨.៧២៥</u>	<u>២៩៣.៦៩៨.០២០</u>
សមមូលជាពាន់រៀល	<u>១៩.៩៤៦.២៩៧.៤៧០</u>	<u>២៤.៨៧១.៣០៦.៩៦១</u>	<u>៣.៧៥៤.៩៣៩.៩៧៥</u>	<u>១.៧១៦.១២៨.០៨៦</u>	<u>៤.០៣៦.៣៣៥.២៩២</u>	<u>៩.៨២៧.៧២៥.១៣១</u>	<u>៤.៣៣៤.០៧២.៤៨១</u>	<u>១.២០២.១០៥.៩៩៦</u>

**ធនាគារវិជ្ជាជីវៈ មីកាតូ**

**កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុសង្ខេបបណ្តោះអាសន្ន**

**សម្រាប់ដំណាច់ការិយបរិច្ឆេទ ៣ខែ និង៦ខែ គិតត្រឹមថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២០**

**៣១. ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ (ត)**

**ហានិភ័យសន្ទនីយភាព (ត)**

**ការវិភាគតាមអាយុកាលនៃបំណុលហិរញ្ញវត្ថុ និងទ្រព្យសកម្មហិរញ្ញវត្ថុ (ត)**

	តម្លៃដុល		រហូតដល់ ១ខែ ដុល្លារអាមេរិក	> ១-៣ ខែ ដុល្លារអាមេរិក	> ៣-១២ ខែ ដុល្លារអាមេរិក	> ១-៥ ឆ្នាំ ដុល្លារអាមេរិក	លើសពី ៥ ឆ្នាំ ដុល្លារអាមេរិក	មិនមាន
	តម្លៃយោង ដុល្លារអាមេរិក	លំហូរចូល/(ចេញ) ដុល្លារអាមេរិក						អាយុកាល ដុល្លារអាមេរិក
<b>ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២០</b>								
<b>បំណុលហិរញ្ញវត្ថុតាមប្រភេទ</b>								
បំណុល មិនមែននិស្សន្ទ								
ប្រាក់បញ្ញើរបស់អតិថិជន	៣.៨២២.៩០៥.៤២៥	(៣.៨៥៥.៧៣៨.៩២២)	(៣.០៧៤.៣៧៥.៨៦៣)	(១៧៩.៧២២.៦២៩)	(៥៥៩.៦៨១.៥៦៥)	(៤១.៩៥៨.៨៦៥)	-	-
មូលបត្របំណុល	២០.៩៣៧.៣៧៩	(២៥.៦៥៤.៤៥០)	(៨០៦.៥៨០)	(៨០៦.៥៨០)	(៨០៦.៥៨០)	(២៣.២៣៤.៧១០)	-	-
ប្រាក់កម្ចី	២៣៨.៨៤២.១៩៧	(២៦០.៣៣៤.៦៧០)	(១៤.៩១៩.៩៩១)	(២៩.៤៣០.៣២១)	(២០០.៦៨៨.៤២៥)	(១៥.១២៤.៨៥៨)	(១៧១.០៧៥)	-
អនុបំណុល	១២៥.៣០២.៥៨២	(១៧០.៧២៣.០១១)	-	-	-	(៦៤.៨៩២.៨៤៧)	(១០៥.៨៣០.១៦៤)	-
បំណុលភតិសន្យា	៣៥.៩១៥.៦៨៧	(៤៣.២៧០.៨១៦)	(១.០៦៤.៧៦៥)	(២.១០៦.៥៣០)	(៨.៩៥៥.៤៤៥)	(២៧.៣៥៥.២៨៧)	(៣.៧៨៨.៧៨៩)	-
បំណុលផ្សេងៗ	២២.៣៨៩.៨៧៨	(២២.៣៨៩.៨៧៨)	(៤.៩០០.៣៣៥)	(១៦.៩៣៤.១៨៥)	-	(៤៤.៦៨៥)	(៥១០.៦៧៣)	-
	<u>៤.២៦៦.២៩៣.១៤៨</u>	<u>(៤.៣៧៨.១១១.៧៤៧)</u>	<u>(៣.០៩៦.០៦៧.៥៣៤)</u>	<u>(២២៩.០០០.២៤៥)</u>	<u>(៧៧០.១៣២.០១៥)</u>	<u>(១៧២.៦១១.២៥២)</u>	<u>(១១០.៣០០.៧០១)</u>	-
កិច្ចសន្យាឥណទាននិង								
កិច្ចសន្យាធានាហិរញ្ញវត្ថុ	-	(៩៤.៨១៤.៧១៩)	(១០.១៤៩.៣២៦)	(១១.៦២៩.៩៦៣)	(៦៣.៧១៥.៧៧២)	(៩.៣១៩.៦៥៨)	-	-
សមមូលជាដុល្លារអាមេរិក	<u>៤.២៦៦.២៩៣.១៤៨</u>	<u>(៤.៤៧២.៩២៦.៤៦៦)</u>	<u>(៣.១០៦.២១៦.៨៦០)</u>	<u>(២៤០.៦៣០.២០៨)</u>	<u>(៨៣៣.៨៤៧.៧៨៧)</u>	<u>(១៨១.៩៣០.៩១០)</u>	<u>(១១០.៣០០.៧០១)</u>	-
សមមូលជាពាន់រៀល	១៧.៤៦១.៩៣៧.៨៥៥	(១៨.៣០៧.៦៨៨.០២៥)	(១២.៧១៣.៧៤៥.៦០៨)	(៩៨៤.៨៩៩.៤៤១)	(៣.៤១២.៩៣៨.៩៩២)	(៧៤៤.៦៤៣.២១៥)	(៤៥១.៤៦០.៧៦៩)	-

**ធនាគារវិជ្ជាជីវៈ មីកាតូ**

**កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុសង្ខេបបណ្តោះអាសន្ន**

**សម្រាប់ដំណាច់ការិយបរិច្ឆេទ ៣ខែ និង៦ខែ គិតត្រឹមថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២០**

**៣១. ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ (ត)**

**ហានិភ័យសន្ទនីយភាព (ត)**

**ការវិភាគតាមអាយុកាលនៃបំណុលហិរញ្ញវត្ថុ និងទ្រព្យសកម្មហិរញ្ញវត្ថុ (ត)**

	តម្លៃដុល						មិនមាន អាយុកាល
	តម្លៃយោង ដុល្លារអាមេរិក	លំហូរចូល/ចេញ ដុល្លារអាមេរិក	រហូតដល់ ១ខែ ដុល្លារអាមេរិក	> ១-៣ ខែ ដុល្លារអាមេរិក	> ៣-១២ ខែ ដុល្លារអាមេរិក	> ១-៥ ឆ្នាំ ដុល្លារអាមេរិក	
<b>ថ្ងៃទី ៣១ ខែធ្នូ ឆ្នាំ ២០១៩</b>							
<b>ទ្រព្យសកម្មហិរញ្ញវត្ថុតាមប្រភេទ</b>							
ទ្រព្យសកម្មមិនមែននិស្សន្ទ							
សាច់ប្រាក់ក្នុងដៃ	២៥១.៧៥០.២០៥	២៥១.៧៥០.២០៥	២៥១.៧៥០.២០៥	-	-	-	-
សមតុល្យនៅធនាគារជាតិ							
នៃកម្ពុជា	១.១៥១.៦៥៤.២៣៩	១.១៥២.៧៥៦.៣៤៩	៣៥៧.១០៦.១០៦	១៦៨.០៨៨.៤៣៩	១៩២.០១៦.០៨៩	-	៤៣៥.៥៤៥.៧១៥
សមតុល្យនៅធនាគារនានា	៩៣.៤១១.៦៨៩	៩៤.៨១៧.៤៣៣	២៤.៨២៣.៤១៦	១២.៦៩៩.៩៨៣	៥៧.២៩៤.០៣៤	-	-
ឥណទានផ្តល់ដល់អតិថិជន	២.៧៥៨.០៧០.៩១៣	៣.៨១៦.១៣៣.៣១១	១៥៨.០២១.២៨៨	១១៤.១៨១.៦៣២	៤៩៧.៤១៥.៤៣៤	២.១៥១.៥៦៣.៣៤០	៨៩៤.៩៥១.៦១៧
វិនិយោគលើមូលបត្រ	៣៣.២៨៥.៤៣៤	៣៦.៥៨១.២១៧	-	-	៣០.០០០.០០០	៦.៥៨១.២១៧	-
ទ្រព្យសកម្មផ្សេងៗ	៩.៤៣២.០៧០	៩.៤៣២.០៧០	៥.៩១៥.៤៩៩	១០.៣៤០	៤៧.២៤៧	៦៥១.៥៩៩	-
	<u>៤.២៩៧.៦០៤.៥៥០</u>	<u>៥.៣៦១.៤៧០.៥៨៥</u>	<u>៧៩៧.៦១៦.៥១៤</u>	<u>២៩៤.៩៨០.៣៩៤</u>	<u>៧៧៦.៧៧២.៨០៤</u>	<u>២.១៥៨.៧៩៦.១៥៦</u>	<u>៤៣៥.៥៤៥.៧១៥</u>
សមមូលជាដុល្លារអាមេរិក	<u>៤.២៩៧.៦០៤.៥៥០</u>	<u>៥.៣៦១.៤៧០.៥៨៥</u>	<u>៧៩៧.៦១៦.៥១៤</u>	<u>២៩៤.៩៨០.៣៩៤</u>	<u>៧៧៦.៧៧២.៨០៤</u>	<u>២.១៥៨.៧៩៦.១៥៦</u>	<u>៤៣៥.៥៤៥.៧១៥</u>
សមមូលជាពាន់រៀល	<u>១៧.៥១២.៧៣៨.៥៤១</u>	<u>២១.៨៤៧.៩៩២.៦៣៤</u>	<u>៣.២៥០.២៨៧.២៩៥</u>	<u>១.២០២.០៤៥.១០៦</u>	<u>៣.១៦៥.៣៤៩.១៧៦</u>	<u>៨.៧៩៧.០៩៤.៣៣៦</u>	<u>១.៧៧៤.៨៤៨.៧៨៩</u>

**ធនាគារវិជ្ជាជីវៈ ភីអិលស៊ី បំណាច់**

**កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុសង្ខេបបណ្តោះអាសន្ន**

**សម្រាប់ដំណាច់ការិយបរិច្ឆេទ ៣ខែ និង៦ខែ គិតត្រឹមថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២០**

**៣១. ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ (ត)**

**ហានិភ័យសន្ទនីយភាព (ត)**

**ការវិភាគតាមអាយុកាលនៃបំណុលហិរញ្ញវត្ថុ និងទ្រព្យសកម្មហិរញ្ញវត្ថុ (ត)**

	តម្លៃដុល						លើសពី ៥ឆ្នាំ	មិនមានអាយុកាល
	តម្លៃយោង ដុល្លារអាមេរិក	លំហូរចូល(ចេញ) ដុល្លារអាមេរិក	រហូតដល់ ១ខែ ដុល្លារអាមេរិក	> ១-៣ ខែ ដុល្លារអាមេរិក	> ៣-១២ ខែ ដុល្លារអាមេរិក	> ១-៥ ឆ្នាំ ដុល្លារអាមេរិក		
<b>ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៩</b>								
<b>បំណុលហិរញ្ញវត្ថុតាមប្រភេទ</b>								
បំណុល មិនមែននិស្សន្ទ								
ប្រាក់បញ្ញើរបស់អតិថិជន	៣.៣៩៥.៣៤៣.៤៤៩	(៣.៤២៧.១៧៣.៤៩៧)	(២.៧៦៣.០៧០.៨៤៨)	(១៦១.០២០.៧២៩)	(៤៤៩.២៦៧.០៩៣)	(៥៣.៨១៤.៨២៧)	-	-
មូលបត្របំណុល	២០.៩៣៩.៣៣៧	(២៥.៦៥៤.៤៥០)	-	(៨០៦.៥៨០)	(៨០៦.៥៨០)	(២៤.០៤១.២៩០)	-	-
ប្រាក់កម្ចី	២៧៩.៨៥៦.៤៥៨	(២៨៥.៧៤៤.០២៣)	(៤២.៩៦២.០៥៤)	(៨៨.៦០៦.៨៣០)	(១៤៨.២០៦.៤១០)	(៥.៩៦៨.៧២៩)	-	-
អនុបំណុល	១២៨.០០០.០០០	(១៧៨.៤៤០.៣៨២)	-	-	(២០.១២៦.៩០៤)	(៧០.៧០៨.៨៨០)	(៨៧.៦០៤.៥៩៨)	-
បំណុលភតិសន្យា	៣៦.៥១៣.៤០៧	(៤៤.០៩០.២៧៣)	(៥៥៩.៥៥៨)	(១.០៦៦.០៥៣)	(៤.៩៩៩.៧៧៣)	(២២.៩៥៤.៨៣៧)	(១៤.៥១០.០៥២)	-
បំណុលផ្សេងៗ	២៣.៣៨៦.៩៤៤	(២៣.៣៨៦.៩៤៤)	(៥.៣៦៣.៤៤០)	(១០.៧០៧.១១២)	-	(៦.៧៨៤.៨១៩)	(៥៣១.៥៧៣)	-
	<u>៣.៨៨៤.០៣៩.៥៩៥</u>	<u>(៣.៩៨៤.៤៨៩.៥៦៩)</u>	<u>(២.៨១១.៩៥៥.៩០០)</u>	<u>(២៦២.២០៧.៣០៤)</u>	<u>(៦២៣.៤០៦.៧៦០)</u>	<u>(១៨៤.២៧៣.៣៨២)</u>	<u>(១០២.៦៤៦.២២៣)</u>	-
កិច្ចសន្យាឥណទាននិងកិច្ចសន្យាធានាហិរញ្ញវត្ថុ	-	(៦៨.៤៩៧.១០៣)	(៥៥.៤៦៣.៧៤៨)	(២.៧៧៣.៥២៤)	(១.៥៣៥.៥៩៥)	(៨.៧២៤.២៣៦)	-	-
សម្រេចជាដុល្លារអាមេរិក	<u>៣.៨៨៤.០៣៩.៥៩៥</u>	<u>(៤.០៥២.៩៨៦.៦៧២)</u>	<u>(២.៨៦៧.៤១៩.៦៤៨)</u>	<u>(២៦៤.៩៨០.៨២៨)</u>	<u>(៦២៤.៩៤២.៣៥៥)</u>	<u>(១៩២.៩៩៧.៦១៨)</u>	<u>(១០២.៦៤៦.២២៣)</u>	-
សម្រេចជាពាន់រៀល	<u>១៥.៨២៧.៤៦១.៣៥០</u>	<u>(១៦.៥១៥.៩២០.៦៨៨)</u>	<u>(១១.៦៨៤.៧៣៥.០៦៦)</u>	<u>(១.០៧៩.៧៩៦.៨៧៤)</u>	<u>(២.៥៤៦.៦៤០.០៩៧)</u>	<u>(៧៨៦.៤៦៥.២៩៣)</u>	<u>(៤១៨.២៨៣.៣៥៩)</u>	-



**ធនាគារវប្បធម៌ អេស៊ី ចំកាត់**

**កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុសង្ខេបបណ្តោះអាសន្ន**

**សម្រាប់ដំណាច់ការិយបរិច្ឆេទ ៣ ខែ និង ៦ ខែ គិតត្រឹមថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២០**

**៣២. ផលប៉ះពាល់ពី កូវីដ-១៩**

ពិភពលោកត្រូវបានរងផលប៉ះពាល់អំពីជម្ងឺរាតត្បាតវីរុសកូរុណា ("កូវីដ-១៩")។ នៅថ្ងៃទី ៣០ ខែមករា ឆ្នាំ២០២០ អង្គការសុខភាពពិភពលោកបានប្រកាសអាសន្នអន្តរជាតិបណ្តាលអំពី កូវីដ-១៩។ ចាប់ពីថ្ងៃទី ១១ ខែមីនា ឆ្នាំ២០២០ អង្គការសុខភាពពិភពលោកបានប្រកាសជាផ្លូវការថា កូវីដ-១៩ ជាជម្ងឺរាតត្បាតពិភពលោក។ ការរីក រាលដាលនៃជម្ងឺកូវីដ-១៩ មានផលប៉ះពាល់ជាខ្លាំង ដល់សុខភាពការបន្តអាជីវកម្មទូទៅ និង សេដ្ឋកិច្ច ពិភពលោក។ ធនាគារជាតិនៃកម្ពុជា និង រាជរដ្ឋាភិបាលកម្ពុជាបានរៀបចំវិធានការ ដើម្បីជួយសម្រួលដល់ អាជីវកម្មក្នុងគ្រាបាត់បង់នេះ។ គណៈគ្រប់គ្រងនឹងបន្តការត្រួតពិនិត្យពីផលប៉ះពាល់ និង ចាត់វិធានការ ទប់ស្កាត់។

ធនាគារបានធ្វើការវិនិច្ឆ័យចំពោះ ផលប៉ះពាល់នៃ កូវីដ-១៩ទៅតាមការណែនាំរបស់ធនាគារជាតិនៃកម្ពុជា និង ស្តង់ដាររបាយការណ៍ទាក់ទងនឹងហិរញ្ញវត្ថុអន្តរជាតិនៃកម្ពុជាដូចខាងក្រោម៖

**(ក) ការខាតបង់ឥណទានដែលរំពឹងទុក**

គណៈគ្រប់គ្រងបានធ្វើការវិនិច្ឆ័យ និងត្រួតពិនិត្យទៅលើព្រឹត្តិការណ៍នានាដែលអាចមានទំនាក់ទំនងទៅនឹង ការប៉ាន់ស្មានភាពដែលអាចខ្វះខាតក្នុងការសង នៃម៉ូដែលការខាតបង់ឥណទានដែលរំពឹងទុក។ គិតត្រឹម ថ្ងៃទី ៣០ ខែមិថុនា ឆ្នាំ២០២០ ធនាគារមិនបានកត់សម្គាល់នូវទំនាក់ទំនងរវាងកត្តាម៉ាក្រូសេដ្ឋកិច្ច ដែលមានការ កែតម្រូវចំពោះ កូវីដ-១៩ ដែលមានភាពពាក់ព័ន្ធសម្រាប់ធនាគារក្នុងការប៉ាន់ស្មានការខាតបង់រំពឹងទុកនោះទេ។

ទោះជាយ៉ាងនេះក្តី ធនាគារបានធ្វើការពិចារណា និងគិតគូរជាពិសេស ដែលប៉ះពាល់ដោយសារ កូវីដ-១៩ ចំពោះ កត្តាគុណភាពនិងបរិមាណសម្រាប់កំណត់នូវការកើនឡើងជាសារវន្តនៃហានិភ័យឥណទាន និងសូចនាករនៃ ឱនភាពឥណទាន ដែលបានបង្ហាញដោយធនាគារជាតិនៃកម្ពុជា ចំពោះវិស័យ អាទិភាពដូចខាងក្រោម៖

- វិស័យទេសចរណ៍
- វិស័យវាយនភ័ណ្ឌ
- វិស័យសំណង់
- វិស័យដឹកជញ្ជូន

គិតត្រឹមថ្ងៃទី ៣០ ខែមិថុនា ឆ្នាំ២០២០ មានឥណទានរៀបចំឡើងវិញកើតឡើងដែលបណ្តាលមកពីផលប៉ះពាល់នៃ កូវីដ-១៩ដោយកត្តាទាំងនេះធ្វើឲ្យមានការទម្លាក់ចុះនូវចំណាត់ថ្នាក់ឥណទាន និងទទួលស្គាល់បន្ថែមនូវការខាត បង់រំពឹងទុក ដែលបានបង្ហាញក្នុងកំណត់សម្គាល់ទី៣១នៃរបាយការណ៍ហិរញ្ញវត្ថុសង្ខេបបណ្តោះអាសន្ន។

គណៈគ្រប់គ្រងបានប្រើប្រាស់ទិន្នន័យស្តីអំពីឥណទាន ដែលមានការបង់សងមិនទៀងទាត់នៅក្នុងវិស័យនេះ គិតត្រឹមថ្ងៃទី ៣១ ខែឧសភា ឆ្នាំ២០២០ ដោយផ្អែកលើរបាយការណ៍វិស័យពីការិយាល័យឥណទានកម្ពុជា (CBC) និងបានធ្វើការវិភាគបន្ថែមលើទំហំ ECL របស់ធនាគារ។ ឥណទាន ដែលមានការបង់សងមិនទៀងទាត់ លើស ៣០ថ្ងៃនៃវិស័យនេះត្រូវបានសន្មតថាស្ថិតក្នុងដំណាក់កាលទី ២ និងលើសរយៈពេល ៩០ ថ្ងៃត្រូវបាន សន្មតថាស្ថិតក្នុងដំណាក់កាលទី៣។ ECLត្រូវបានធ្វើមាត្រដ្ឋានផ្អែកតាមសមាមាត្រនៃការកំណត់ឥណទាន ដែលមានការបង់សងមិនទៀងទាត់នៅក្នុងវិស័យ ក្នុងដំណាក់កាលទី២ និង ទី៣។

**ធនាគារវិស័យហិរញ្ញវត្ថុសង្ខេបបណ្តោះអាសន្ន**

**កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុសង្ខេបបណ្តោះអាសន្ន**

**សម្រាប់ដំណាច់ការិយបរិច្ឆេទ ៣ ខែ និង ៦ ខែ គិតត្រឹមថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២០**

**៣២. ផលប៉ះពាល់ពី កូវីដ-១៩ (ត)**

**(ក) ការខាតបង់ឥណទានដែលរំពឹងទុក (ត)**

តាមការវិភាគនេះ គណៈគ្រប់គ្រងបានសម្រេចផ្តល់ ECL បន្ថែមចំនួន ១លានដុល្លារអាមេរិកបន្ថែមលើ ECL ដែលមានស្រាប់ដោយសារផលប៉ះពាល់នៃ កូវីដ-១៩ ។ គណៈគ្រប់គ្រងនឹងបន្តផ្តល់នូវ ECL បន្ថែមប្រសិនបើ ចាំបាច់។

គណៈគ្រប់គ្រង កំពុងបន្តកែលម្អនូវ ម៉ូដែល ECL ដោយមានជំនួយពីអ្នកពិគ្រោះយោបល់ដែល ការធ្វើ វិសោធនកម្មសំខាន់ៗក្នុងនោះមាន ភាពដែលអាចខកខានក្នុងការសង ការខាតបង់ដោយសារខកខានក្នុង ការសង និងព័ត៌មានដែលរំពឹងទុកទៅថ្ងៃខាងមុខដែលរួមបញ្ចូលនូវកត្តាម៉ាក្រូសេដ្ឋកិច្ច។

គណៈគ្រប់គ្រងរំពឹងថាការគណនា ECL ដោយប្រើម៉ូដែលដែលត្រូវបានកែលម្អនឹងត្រូវអនុវត្តចាប់ពីខែតុលា ឆ្នាំ២០២០ តទៅ។

**(ខ) គណនេយ្យសម្រាប់ទ្រព្យសកម្មហិរញ្ញវត្ថុដែលបានកែប្រែ**

ធនាគារបានធ្វើការពិចារណា អំពីកត្តាសេដ្ឋកិច្ច និង បានធ្វើការសម្រួល ដោយពន្យារការសងប្រាក់ សម្រាប់ អ្នកខ្ចីប្រាក់ ដែលអាជីវកម្មរបស់គេ ត្រូវបានប៉ះពាល់ដោយ កូវីដ-១៩ រហូតដល់ រយៈពេល ១២ខែចំពោះគ្រប់ វិស័យ។ ការខាតបង់ពីការកែប្រែទាំងនេះមិនបានចាត់ទុកជាសារវន្តឡើយ។

**(គ) ការវាយតម្លៃនិងការវិនិច្ឆ័យ**

ធនាគារបានគិតគូរអំពីផលប៉ះពាល់ ដែលបង្កឡើងពីភាពប្រែប្រួលមិនប្រក្រតីនៃសេដ្ឋកិច្ច ក្នុងការកំណត់ តួលេខរបស់ទ្រព្យសកម្មហិរញ្ញវត្ថុ និងទ្រព្យសកម្មផ្សេងៗទៀតក្នុងរបាយការណ៍ហិរញ្ញវត្ថុសង្ខេបបណ្តោះអាសន្ន ដែលការកំណត់នេះគឺជាការកំណត់ល្អបំផុតរបស់គណៈគ្រប់គ្រងពីងផ្នែកលើព័ត៌មានដែលមាន។ ប៉ុន្តែទីផ្សារ អាចមានបម្រែបម្រួលមិនប្រក្រតីដូចការរំពឹងទុក ដូចនេះតួលេខដែលបានកំណត់អាចមាន ការប្រែប្រួលទៅ តាមបម្រែបម្រួលទីផ្សារ។